



ធនាគារជាតិ នៃ កម្ពុជា
NATIONAL BANK OF CAMBODIA

ព្រឹត្តិបត្រស្ថិតិសាងសង់ក្នុងស្រុក

Balance of Payments Statistics Bulletin

ត្រីមាសទី១ ឆ្នាំ២០២៥ លេខ ៨៧

First Quarter 2025, Series No. 87



ប្រសាសន៍របស់ លោកជំទាវ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា



ធនាគារជាតិនៃកម្ពុជា មានសេចក្តីសោមនស្ស សូមផ្សព្វផ្សាយព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់លេខ៨៧ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៥ ដែលត្រូវបានបោះពុម្ពផ្សាយជាភាសាខ្មែរ និងភាសាអង់គ្លេស ជាប្រាក់រៀល។ ព្រឹត្តិបត្រនេះត្រូវបានចងក្រងឡើងជាមួយនឹងសេរីទិន្នន័យជាប្រចាំត្រីមាស រួមមានស្ថិតិជញ្ជីងទូទាត់ ស្ថានភាពវិនិយោគអន្តរជាតិ និងបំណុលក្រៅប្រទេស ព្រមជាមួយនឹងការពិពណ៌នាសង្ខេបពីបច្ចុប្បន្នភាពវិស័យក្រៅប្រទេសរបស់ប្រទេសកម្ពុជា។ ព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់ និងតារាងសង្ខេបស្ថិតិពាក់ព័ន្ធទាំងនេះ អាចស្វែងរកបាននៅលើគេហទំព័ររបស់ធនាគារជាតិនៃកម្ពុជា។

ធនាគារជាតិនៃកម្ពុជា សូមជូនដំណឹងដល់សាធារណជនជ្រាបថា ព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់នេះត្រូវបានចងក្រងនិងចេញផ្សាយ ដោយអនុលោមតាមវិធីសាស្ត្រចងក្រងស្ថិតិជញ្ជីងទូទាត់និងស្ថានភាពវិនិយោគអន្តរជាតិបោះពុម្ពលើកទី៦ (BPM6) នៅឆ្នាំ២០០៩ ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។ ធនាគារជាតិនៃកម្ពុជា នៅតែបន្តអភិវឌ្ឍ និងពង្រឹងវិធីសាស្ត្រចងក្រងស្ថិតិជញ្ជីងទូទាត់នេះឱ្យមានភាពប្រសើរឡើង ដើម្បីផលិតទិន្នន័យស្ថិតិជញ្ជីងទូទាត់ក្រោមតារាងស្តង់ដារអន្តរជាតិសម្រាប់បម្រើដល់ការប្រើប្រាស់របស់សាធារណជន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

“កំណត់បង្ហាញបច្ចេកទេស” នៅផ្នែកខាងក្រោយនៃព្រឹត្តិបត្រនេះបានបង្ហាញអំពីសេចក្តីអធិប្បាយសង្ខេប សម្រាប់អ្នកអាន អ្នកប្រើប្រាស់ទិន្នន័យ និងសាធារណជន ក្នុងការស្វែងយល់បន្ថែមអំពីវិធីសាស្ត្រចងក្រង BPM6 ដោយក្នុងនោះរួមមាន ទស្សនាទាននិងនិយមន័យ ប្រភពទិន្នន័យ វិធីសាស្ត្រចងក្រង និងតារាងសង្ខេបស្តីពីការផ្លាស់ប្តូររវាង BPM5 និង BPM6។

ធនាគារជាតិនៃកម្ពុជា សូមថ្លែងអំណរគុណចំពោះ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអ្នកផ្តល់ទិន្នន័យ ដែលតែងតែផ្តល់កិច្ចសហការល្អក្នុងការផ្តល់ទិន្នន័យ ជាធាតុចូលយ៉ាងសំខាន់គាំទ្រដល់និរន្តរភាពនៃការចងក្រងស្ថិតិជញ្ជីងទូទាត់ក៏ដូចជាព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់របស់ប្រទេសកម្ពុជានាពេលកន្លងមក។

ធនាគារជាតិនៃកម្ពុជា សូមថ្លែងអំណរគុណចំពោះចំណាប់អារម្មណ៍របស់អ្នកអាន និងអ្នកប្រើប្រាស់ទិន្នន័យមកលើព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់របស់ប្រទេសកម្ពុជា។

ថ្ងៃពុធ ៥កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៥

ទេសាភិបាល

ជា សិរី

Message from the Governor

National Bank of Cambodia (NBC) is pleased to introduce the 87th edition, the First Quarter of 2025 of Cambodia's Balance of Payments Statistics (CBOPS) Bulletin, which is compiled quarterly in Khmer Riel and published by the NBC in Khmer and English. The quarterly CBOPS bulletin consists of a time series statistics on balance of payments, international investment position and external debt statistics including a brief description on the current context of the external sector of Cambodia. The online copy of the bulletin and other detailed statistical tables are available on the NBC's website.

The NBC would like to inform that Cambodia's Balance of Payments Statistics is compiled based on the *Sixth Edition of the Balance of Payments and International Investment Position Manual (BPM6)*, published in 2009, by the International Monetary Fund (IMF). The NBC will continuously improve and enhance the new compilation methodology – BPM6 – in order to produce BOP data output in consistent with a standardized BOP presentation, contributing to an efficient analysis by the data users.

In the “Technical Notes”, at the end of this bulletin, there is a summary for the readers, data users and publics to get a basic understanding on the new BPM6 compilation manual including the concepts and definition, data sources, compilation methodology, and a summary of the changes between BPM5 and BPM6.

The NBC would like to thank the relevant governmental organizations and data providers for their invaluable cooperation and contributions toward the sustainability of BOP compilation as well as the publication of CBOPS Quarterly Bulletin to date.

Thank you very much for your interest in the CBOPS Quarterly Bulletin.

Governor



Chea Serey

July 30, 2025

Phnom Penh

មាតិកា

២០២០

ទំព័រ

កំណត់សម្គាល់	៣
ផ្នែកសំខាន់ៗ	៤
សមាសភាគគន្លឹះ:	៤
បំណុលគន្លឹះ:	៤
រូបទី១ : សមាសភាគគណនីចរន្ត និងគណនីដើមទុន	៤
ការវិភាគលើការប៉ាន់ស្មាន	៥
គណនីចរន្ត និងគណនីដើមទុន	៥
គណនីចរន្ត	៥
រូបទី២ : ការនាំចេញ និងការនាំចូល	៥
រូបទី៣ : សេវា (ឥណទាន និងឥណពន្ធ)	៦
រូបទី៤ : ចំណូលបឋម (ឥណទាន និងឥណពន្ធ)	៧
រូបទី៥ : ចំណូលបន្ទាប់បន្សំ (ឥណទាន និងឥណពន្ធ)	៨
គណនីដើមទុន	៨
រូបទី៦ : គណនីដើមទុន	៨
គណនីហិរញ្ញវត្ថុ	៩
រូបទី៧ : សមាសភាគគណនីហិរញ្ញវត្ថុ	៩
ស្ថានភាពវិនិយោគអន្តរជាតិ	១០
រូបទី៨ : សមាសភាគស្ថានភាពវិនិយោគអន្តរជាតិ	១០
តារាងស្ថិតិជញ្ជីងទូទាត់	១១
តារាង១ : តារាងស្ថិតិជញ្ជីងទូទាត់របស់ប្រទេសកម្ពុជា	១១
តារាង២ : គណនីទំនិញ	១២
តារាង៣ : គណនីសេវា	១៣
តារាង៤ : គណនីចំណូលបឋម	១៤
តារាង៥ : គណនីចំណូលបន្ទាប់បន្សំ	១៥
តារាង៦ : គណនីដើមទុន	១៦
តារាង៧ : គណនីហិរញ្ញវត្ថុ	១៧
តារាង៨ : ស្ថានភាពវិនិយោគអន្តរជាតិ	១៨
តារាង៩ : បំណុលក្រៅប្រទេស បែងចែកតាមប្រភេទ	១៩
តារាង១០ : អនុបាតជញ្ជីងទូទាត់	២០
កំណត់បន្ទាញបច្ចេកទេស	២១

CONTENTS



	Page
NOTES	3
HIGHLIGHTS	4
KEY AGGREGATES	4
KEY POINTS	4
Figure 1: Current and Capital Accounts Aggregates	4
ANALYSIS OF ESTIMATES	5
CURRENT AND CAPITAL ACCOUNTS	5
CURRENT ACCOUNT	5
Figure 2: Exports and Imports	5
Figure 3: Services (Credits and Debits)	6
Figure 4: Primary Income (Credits and Debits)	7
Figure 5: Secondary Income (Credits and Debits)	8
CAPITAL ACCOUNT	8
Figure 6: Capital Account	8
FINANCIAL ACCOUNT	9
Figure 7: Financial Account Aggregates	9
INTERNATIONAL INVESTMENT POSITION	10
Figure 8: International Investment Position Aggregates	10
TABLES OF BALANCE OF PAYMENTS	11
Table 1: Cambodia's Balance of Payments	11
Table 2: Goods Account	12
Table 3: Services Account	13
Table 4: Primary Income Account	14
Table 5: Secondary Income Account	15
Table 6: Capital Account	16
Table 7: Financial Account	17
Table 8: International Investment Position	18
Table 9: Gross External Debt Position by Sector	19
Table 10: Balance of Payments Ratios	20
TECHNICAL NOTES	21

កំណត់សម្គាល់ ៖

ការសាកសួរព័ត៌មាន

ចំពោះព័ត៌មានបន្ថែមអំពីស្ថិតិជញ្ជីងទូទាត់ និងស្ថិតិដែលពាក់ព័ន្ធសូមទំនាក់ទំនងនាយកដ្ឋានស្ថិតិនៃអគ្គនាយកដ្ឋានគោលនយោបាយនិងសហប្រតិបត្តិការអន្តរជាតិ ធនាគារជាតិនៃកម្ពុជា តាមទូរស័ព្ទលេខ៖ (៨៥៥) ២៣ ៧២២ ៥៦៣-១១១៨ ឬតាមអ៊ីម៉ែល statistics@nbc.gov.kh។

ការចេញផ្សាយលើកក្រោយ

ការចេញផ្សាយ

ពេលវេលាចេញផ្សាយ

ត្រីមាសទី២ ឆ្នាំ២០២៥

ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥

ការកែប្រែក្នុងការចេញផ្សាយលើកនេះ

កំណែ ៖

ការចេញផ្សាយលើកនេះ រាប់បញ្ចូលការកែតម្រូវទិន្នន័យមួយចំនួននៅក្នុងគណនីចរន្តនិងដើមទុន គណនីហិរញ្ញវត្ថុ តារាងស្ថានភាពវិនិយោគអន្តរជាតិ និងតារាងបំណុលក្រៅប្រទេស ។

ការកែតម្រូវក្នុងគណនីចរន្តនិងដើមទុន ផ្នែកទំនិញនិងសេវាអន្តរជាតិ n.i.e. (ឥណទាន) នៃគណនីសេវា ក្នុងត្រីមាសទី៤ ឆ្នាំ២០២៤។

ការកែតម្រូវក្នុងគណនីហិរញ្ញវត្ថុ រួមមាន៖ ១/-ផ្នែកទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ ខ្ទង់គណនីវិនិយោគផ្សេងទៀត ចាប់ពីត្រីមាសទី២ ដល់ត្រីមាសទី៤ ឆ្នាំ២០២៤ និង២/-ផ្នែកទ្រព្យអកម្មសុទ្ធ ខ្ទង់គណនីវិនិយោគផ្សេងទៀតនៅកម្ពុជា ក្នុងត្រីមាសទី៤ ឆ្នាំ២០២៤។

ការកែតម្រូវក្នុងតារាងស្ថានភាពវិនិយោគរបស់ប្រទេសកម្ពុជា រួមមាន៖ ១/-ផ្នែកទ្រព្យសកម្ម ខ្ទង់វិនិយោគផ្សេងទៀត ចាប់ពីត្រីមាសទី២ ឆ្នាំ២០២៣ ដល់ត្រីមាសទី៤ ឆ្នាំ២០២៤ និង២/-ផ្នែកទ្រព្យអកម្ម ខ្ទង់វិនិយោគផ្សេងទៀតក្នុងត្រីមាសទី៤ ឆ្នាំ២០២៤។

ការកែតម្រូវតារាងបំណុលក្រៅប្រទេសគឺ ផ្នែករដ្ឋាភិបាលទូទៅ ខ្ទង់ប្រាក់កម្ចី ក្នុងត្រីមាសទី៤ ឆ្នាំ២០២៤។

ការកែតម្រូវទាំងនេះត្រូវបានធ្វើឡើងដោយសារការកែតម្រូវពីសំណាក់ប្រភពទិន្នន័យ និងវិធីសាស្ត្រចងក្រង។

ការកែប្រែក្នុងការចេញផ្សាយលើកក្រោយ

ការកែតម្រូវនឹងត្រូវបានរៀបចំធ្វើឡើងផងដែរចំពោះសមាសភាគមួយចំនួនផ្សេងទៀតនៃស្ថិតិជញ្ជីងទូទាត់ដោយយោងទៅតាមការកែតម្រូវការប៉ាន់ស្មានពីប្រភពទិន្នន័យ។

អក្សរកាត់

- BOP** ស្ថិតិជញ្ជីងទូទាត់
- BPM6** វិធីសាស្ត្រចងក្រងស្ថិតិជញ្ជីងទូទាត់និងស្ថានភាពវិនិយោគអន្តរជាតិបោះពុម្ពលើកទី៦
- NBC** ធនាគារជាតិនៃកម្ពុជា
- n.i.e** មិនមានរាប់បញ្ចូលនៅកន្លែងផ្សេងទៀត

ការតម្រឹមតួលេខ

ភាពខ្វះចន្លោះដោយអន្លើរវាងចំនួនសរុប និងផលបូកក្នុងការបោះពុម្ពផ្សាយលើកនេះ បណ្តាលមកពីការតម្រឹមតួលេខ។

ឯកតារូបិយវត្ថុ

១ ប៊ីលានរៀល = ១.០០០.០០០.០០០ រៀល។

Notes

Inquiries

For further information about this BOP and related statistics, please contact the Statistics Department, Directorate General of Policy and International Cooperation, National Bank of Cambodia on (855) 23 722 563-1118 or by email at: statistics@nbc.gov.kh.

Forthcoming issues

Issue	Expected
<i>Second Quarter 2025</i>	<i>30 September 2025</i>

Changes in this issue

This release included revisions in the Current and Capital accounts, Financial accounts, International Investment Position table, and External Debt table.

The revisions on the Current and Capital accounts on services account in government goods and services n.i.e. (credit) in the fourth quarter of 2024.

The revisions on the Financial Account included 1/- Net acquisition of financial assets on other investment from the second quarter to the second quarter to fourth quarter of 2024 and 2/- Net incurrence of liabilities on other investment in Cambodia in the fourth quarter of 2024.

The revisions on the International Investment Position table included 1/-Total assets on other investment items from the second quarter of 2023 to the fourth quarter of 2024 and 2/- Total Liabilities in the fourth quarter of 2024.

The revisions on the External Debt in the General Government on loan in the fourth quarter of 2024.

These revisions have been made mainly due to the changes in data sources and compilation methodologies.

Changes in next issue

Changes will also be made to some other BOP components following the revised estimates by data sources.

Abbreviations

BOP	Balance of Payments
BPM6	Balance of Payments and International Investment Position Manual, 6 th edition
NBC	National Bank of Cambodia
n.i.e.	Not Included Elsewhere

Rounding

Any discrepancies between totals and the sum of the component aggregates in this publication are due to rounding.

Unit of Currency

KHR 1 billion = KHR 1,000,000,000

ផ្នែកសំខាន់ៗ


សមាសភាគគន្លឹះ

គិតជាប្រភេទរៀបរៀង	ត្រី.១-២៣	ត្រី.២-២៣	ត្រី.៣-២៣	ត្រី.៤-២៣	ត្រី.១-២៤	ត្រី.២-២៤	ត្រី.៣-២៤	ត្រី.៤-២៤	ត្រី.១-២៤	ប្រែប្រួលជា % ត្រី.១-២៤/ត្រី.១-២៣	ប្រែប្រួលជា % ត្រី.១-២៤/ត្រី.១-២៤
គណនីចរន្ត និងគណនីដើមទុន											
សមតុល្យគណនីទំនិញ	-៤.០៣១	-២.០៨៨	-១.៨៨៧	-៤.២៧៨	-២.៧៨១	-៦.៦៣៤	-៤៨៨	-៤.០៨០	-៤.០៨០	-៣៧,២	៨៣,៤
សេវា (សុទ្ធ)	១.៦៤៨	១.៤៨៦	៨១៨	១.៣៨៤	១.៨៣១	១.៨៣៨	១.៨៧៤	២.៣២៣	២.៣២៣	១២,៨	៨០,២
ចំណូលបឋម (សុទ្ធ)	-១.៨១៤	-៨៨៨	-៧៨៤	-៦៤៤	-២៨៤	-៧០	-៣១១	-៧៨២	-៧៨២	-៤,៣	-
ចំណូលបន្ទាប់បន្សំ (សុទ្ធ)	៣.៣៦៦	៣.២៣៨	៣.២៣៣	៣.២០៨	៣.២៣២	៣.១៨២	៣.៣៨៤	៣.២១៦	៣.២១៦	-០,៤	-០,៤
សមតុល្យគណនីដើមទុន	១៤២	១៤៣	១៤៤	១៤៤	១២៤	១២៤	១២៤	១២៤	១២៤	-៧៨,១	-៧៨,៣
សមតុល្យគណនីចរន្ត និងគណនីដើមទុន	-៣៨៦	-១.៤៦០	-១.៦០៤	-២១៦	-២៤៤	-១.៤៤៤	-៤.៣៣០	-៥.៨៣៦	-៥.៨៣៦	-	-៨៣,២
គណនីហិរញ្ញវត្ថុ											
វិនិយោគផ្ទាល់ (សុទ្ធ)	-៤.៣៦៦	-៣.៨០៦	-៣.៨៤០	-៣.៨៣៣	-៣.៨០៤	-៣.២៦៣	-៤.១៦៤	-៤.៨៨៤	-៣.៨៦៤	-១៨,៨	៤,២
វិនិយោគលើសមត្ថភាព (សុទ្ធ)	១១៤	១.០៤៤	២១២	៤៦	-៤២៦	៣០២	១.៧៤១	៤៨១	-៤៨១	-	៧៨,៤
និយោគហិរញ្ញវត្ថុ (សុទ្ធ)	៨៨៨	៨៨៨	៨៨៨	៨៨៨	៨៨៨	៨៨៨	៨៨៨	៨៨៨	៨៨៨	៨៨៨	៨៨៨
វិនិយោគផ្សេងទៀត (សុទ្ធ)	២.៧៨៤	-៦២	៣.៨៦៣	៤.៨៤៤	៤.៨៣០	១.៤១៧	៦.០២៦	៦.៧៨២	៦.៧៨២	-	៣០,២
ទ្រព្យសកម្មប្រចាំប្រចាំប្រចាំប្រចាំ	-៣២៤	១.៣២៤	-៤៣៣	១៤៦	-៦៣៤	-១៧៤	២៨៤	២.៧៨២	៤៨៤	-៧៨,២	-
សមតុល្យគណនីហិរញ្ញវត្ថុ	-១.៤២៤	-១.៤២៤	-២៨៤	១.៤២៤	៨៨៨	-១.៧៤១	២.៨៨៧	-៤.៨៨៧	៣.៣០៤	-	-
ស្ថានភាពវិនិយោគអន្តរជាតិ											
ស្ថានភាពវិនិយោគអន្តរជាតិ (សុទ្ធ)	-១៨៦.៤៨៤	-១៦៣.៣៨៤	-១៦៦.៧៨៤	-១៦៣.១៣៤	-១៨៤.៨៨៤	-១៨២.៣១០	-១៨៣.៣១២	-១៨៣.៧៨៤	-១៨២.៦២១	២៧,០	២២,២

ចំណុចគន្លឹះ

ក្នុងត្រីមាសទី១ ឆ្នាំ២០២៤ ជញ្ជីងទូទាត់កម្ពុជាមានអតិរេក ៤៩៥ ប៊ីលានរៀល ថយចុះ ៧៨,២% ធៀបនឹងអតិរេក ២.២៧២ ប៊ីលានរៀល ក្នុងត្រីមាសមុន ដោយសារគណនីហិរញ្ញវត្ថុបានប្តូរពីទ្រព្យអកម្មសុទ្ធទៅជាទ្រព្យសកម្មសុទ្ធ ខណៈគណនីចរន្តនិងដើមទុនបានប្តូរពីឱនភាពទៅជាអតិរេក ។ គណនីចរន្តនិងដើមទុនមានអតិរេក ១៤២ ប៊ីលានរៀល បានប្តូរពីឱនភាព ៣.១៥៦ ប៊ីលានរៀល ក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ ដែលជាចម្បងបណ្តាលមកពីការថយចុះនៃឱនភាពគណនីទំនិញនិងគណនីចំណូលបឋម និងការកើនឡើងអតិរេកគណនីសេវា ខណៈដែលអតិរេកគណនីចំណូលបន្ទាប់បន្សំបានថយចុះ។

រូបទី១ ៖ សមាសភាគគណនីចរន្ត និងគណនីដើមទុន



គណនីហិរញ្ញវត្ថុមានទ្រព្យសកម្មសុទ្ធ ៣.៣០៧ ប៊ីលានរៀល បានប្តូរពីទ្រព្យអកម្មសុទ្ធ ៤.៥៥៧ ប៊ីលានរៀល ក្នុងត្រីមាសមុន ជាចម្បងដោយសារការប្តូរពីទ្រព្យអកម្មសុទ្ធទៅជាទ្រព្យសកម្មសុទ្ធនៃវិនិយោគផ្សេងទៀត និងការថយចុះនៃទ្រព្យអកម្មសុទ្ធនៃវិនិយោគផ្ទាល់ ខណៈដែលវិនិយោគលើផលបត្របានប្តូរពីទ្រព្យសកម្មសុទ្ធទៅជាទ្រព្យអកម្មសុទ្ធ។

គិតត្រឹមចុងត្រីមាសទី១ ឆ្នាំ២០២៤ ស្ថានភាពវិនិយោគអន្តរជាតិរបស់ប្រទេសកម្ពុជាបានបង្ហាញទ្រព្យអកម្មបរទេសសុទ្ធចំនួន ១៨២.៨៦៦ ប៊ីលានរៀល បានកើនឡើង ៣៨.៧៦០ ប៊ីលានរៀល (២៦,៩%) ពីទ្រព្យអកម្មបរទេសសុទ្ធ ១៤៤.១០៦ ប៊ីលានរៀល នៅចុងត្រីមាសមុន។ ធៀបនឹងចុងត្រីមាសដូចគ្នាឆ្នាំមុន ស្ថានភាពវិនិយោគអន្តរជាតិរបស់ប្រទេសកម្ពុជាបានបង្ហាញការកើនឡើង ៣៣.៤៥១ ប៊ីលានរៀល (២២,៤%) នៃទ្រព្យអកម្មបរទេសសុទ្ធ ពី ១៤៩.៤១៥ ប៊ីលានរៀល។


ការវិភាគលើការប៉ាន់ស្មាន គណនីចរន្ត និងគណនីដើមទុន គណនីចរន្ត

គណនីចរន្តមានអតិរេក ១១៩ ប៊ីលានរៀល បានប្តូរពីឱនភាព ៣.២៨៣ ប៊ីលានរៀល ក្នុងត្រីមាសមុន ដែលជាចម្បងបណ្តាលមកពីការថយចុះនៃឱនភាពគណនីទំនិញនិងគណនីចំណូលបឋម និងការកើនឡើងអតិរេកគណនីសេវា ខណៈដែលអតិរេកគណនីចំណូលបន្ទាប់បន្សំបានថយចុះ។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន អតិរេកគណនីចរន្តបានថយចុះ ១.៩៩៧ ប៊ីលានរៀល (៩៥,៥%) ពីអតិរេក ២.១១៧ ប៊ីលានរៀល។

ទំនិញ

សមតុល្យគណនីទំនិញមានឱនភាព ៥.០៤៦ ប៊ីលានរៀល បានថយចុះ ២.៩៩៥ ប៊ីលានរៀល (៣៧,២%) ពីឱនភាព ៨.០៤០ ប៊ីលានរៀល ក្នុងត្រីមាសមុន ប៉ុន្តែបានកើនឡើង ២.២៩៥ ប៊ីលានរៀល (៨៣,៥%) ពីឱនភាព ២.៧៥១ ប៊ីលានរៀល ក្នុងគ្រាដូចគ្នាឆ្នាំមុន។

រូបទី២ ៖ ការនាំចេញ និងការនាំចូល



ការនាំចេញទំនិញមាន ២៨.៣៨៨ ប៊ីលានរៀល បានកើនឡើង ២.០២៦ ប៊ីលានរៀល (៧,៧%) ពី ២៦.៣៦២ ប៊ីលានរៀល ក្នុងត្រីមាសមុន។ ការកើនឡើងការនាំចេញនេះ ជាលទ្ធផលមកពីការកើនឡើងការនាំចេញផលិតផលកសិកម្ម ១.៩១០ ប៊ីលានរៀល (៤១,៧%) ផលិតផលកាត់ដេរផ្សេងៗ ១៤១ ប៊ីលានរៀល (៥,៩%) ទោចក្រយាន ៩៧ ប៊ីលានរៀល (២០,៧%) និងការនាំចេញសម្លៀកបំពាក់ ៥៥ ប៊ីលានរៀល (០,៦%) ខណៈដែល ការនាំចេញស្បែកជើងថយចុះ ៣២ ប៊ីលានរៀល (១,៧%) និងគ្រឿងអេឡិចត្រូនិកថយចុះ ២៧ ប៊ីលានរៀល (៤,៦%)។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ការនាំចេញទំនិញបានកើនឡើង ២.៤៩៦ ប៊ីលានរៀល (៩,៦%) ពី ២៥.៨៩៣ ប៊ីលានរៀល។


ការនាំចូលទំនិញមាន ៣៣.៤៣៤ ប៊ីលានរៀល បានថយចុះ ៩៦៩ ប៊ីលានរៀល (២,៨%) ពី ៣៤.៤០៣ ប៊ីលានរៀល ក្នុងត្រីមាសមុន។ ការថយចុះការនាំចូលនេះ ជាចម្បងដោយសារការថយចុះការនាំចូលវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ ១.៣២៦ ប៊ីលានរៀល (១៩,៦%) និងម្ហូបអាហារនិងភេសជ្ជៈ ២៥៤ ប៊ីលានរៀល (១២,៥%) ខណៈដែលការនាំចូលប្រេងឥន្ធនៈកើនឡើង ១.៨៣០ ប៊ីលានរៀល (៥១,៥%) យានយន្ត ៣៨៣ ប៊ីលានរៀល (២០,៦%) និងសម្ភារនិងបរិក្ខារសំណង់ ២៦១ ប៊ីលានរៀល (៧,៩%)។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ការនាំចូលទំនិញបានកើនឡើង ៤.៧៩១ ប៊ីលានរៀល (១៦,៧%) ពី ២៨.៦៤៣ ប៊ីលានរៀល។

សេវា

គណនីសេវាមានអតិរេក ២.៧០៧ ប៊ីលានរៀល បានកើនឡើង ៣៨៤ ប៊ីលានរៀល (១៦,៥%) ពីអតិរេក ២.៣២៣ ប៊ីលានរៀល ក្នុងត្រីមាសមុន និង ៧៧៦ ប៊ីលានរៀល (៤០,២%) ពីអតិរេក ១.៩៣១ ប៊ីលានរៀល ក្នុងគ្រាដូចគ្នាឆ្នាំមុន។ ការកើនឡើងនៃអតិរេកនេះបណ្តាលមកពីការកើនឡើងនៃការនាំចេញសេវា ស្របពេលដែលការនាំចូលសេវាថយចុះ។

ការនាំចេញសេវាមាន ៥.៨៣០ ប៊ីលានរៀល បានកើនឡើង ២២៩ ប៊ីលានរៀល (៤,១%) ពី ៥.៦០២ ប៊ីលានរៀល ក្នុងត្រីមាសមុន។ ការកើនឡើងនេះ ជាចម្បងបណ្តាលមកពីការកើនឡើងការនាំចេញសេវាធ្វើដំណើរ ២៩០ ប៊ីលានរៀល (៧,១%) សេវាធានារ៉ាប់រងនិងសោធននិវត្តន៍ ២០ ប៊ីលានរៀល (២,១ដង) សេវាហិរញ្ញវត្ថុ ១៧ ប៊ីលានរៀល (៤ដង) សេវាដឹកជញ្ជូន ១៦ ប៊ីលានរៀល (២,៣%) ទំនិញនិងសេវាវដ្តាភិបាល n.i.e. ១៥ ប៊ីលានរៀល (៨,២%) និងសេវាពាណិជ្ជកម្មផ្សេងទៀត ២ ប៊ីលានរៀល (១,៣%) ខណៈដែលការនាំចេញសេវាទូរគមនាគមន៍ កុំព្យូទ័រ និងព័ត៌មានបានថយចុះ ១១៤ ប៊ីលានរៀល (៣៣,៥%) សេវាសាងសង់ ១៥ ប៊ីលានរៀល (១៤,២%) សេវាប្រើប្រាស់កម្មសិទ្ធិបញ្ញា ២ ប៊ីលានរៀល (៣១%) និងសេវាផ្ទាល់ខ្លួន វប្បធម៌ និងការកម្សាន្ត ០,០៣ ប៊ីលានរៀល (២,១%)។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ការនាំចេញសេវាបានកើនឡើង ៩៣៩ ប៊ីលានរៀល (១៩,២%) ពី ៤.៨៩១ ប៊ីលានរៀល។

រូបទី៣ ៖ សេវា (ឥណទាន និងឥណពន្ធ)



ការនាំចូលសេវាមាន ៣.១២៣ ប៊ីលានរៀល បានថយចុះ ១៥៥ ប៊ីលានរៀល (៤,៧%) ពី ៣.២៧៨ ប៊ីលានរៀល ក្នុងត្រីមាសមុន ជាចម្បងបណ្តាលមកពីការថយចុះការនាំចូលសេវាធ្វើដំណើរ ៥៥ ប៊ីលានរៀល (៦,៤%) សេវាសាងសង់ ៥០ ប៊ីលានរៀល (៥១,៩%) សេវាធានារ៉ាប់រងនិងសោធននិវត្តន៍ ៣៩ ប៊ីលានរៀល (១៣,២%) សេវាហិរញ្ញវត្ថុ ១៩ ប៊ីលានរៀល (៦០,៥%) ទំនិញនិងសេវាវដ្តាភិបាល n.i.e. ១៤ ប៊ីលានរៀល (២៦,៦%) និងសេវាផ្ទាល់ខ្លួន វប្បធម៌ និងការកម្សាន្ត ១ ប៊ីលានរៀល (៣៨%) ខណៈដែលការនាំចូលសេវាទូរគមនាគមន៍ កុំព្យូទ័រ និងព័ត៌មានបានកើនឡើង ១៥ ប៊ីលានរៀល (៩,៣%) សេវាប្រើប្រាស់កម្មសិទ្ធិបញ្ញា ៨ ប៊ីលានរៀល (៩,២%) សេវាដឹកជញ្ជូន ១ ប៊ីលានរៀល (០,០៤%) និងសេវាពាណិជ្ជកម្មផ្សេងទៀត ០,៣ ប៊ីលានរៀល (០,២%)។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន ការនាំចូលសេវាបានកើនឡើង ១៦៣ ប៊ីលានរៀល (៥,៥%) ពី ២.៩៦០ ប៊ីលានរៀល។


ចំណូលបឋម

គណនីចំណូលបឋមមានឱនភាព ៧៣៧ ប៊ីលានរៀល បានថយចុះ ៤៤ ប៊ីលានរៀល (៥,៧%) ពីឱនភាព ៧៨២ ប៊ីលានរៀល ក្នុងត្រីមាសមុន ជាចម្បងបណ្តាលមកពីគណនីចំណូលបឋម (ឥណទាន) កើនឡើងលឿនជាងគណនីចំណូលបឋម (ឥណទាន)។ ឱនភាពគណនីចំណូលបឋមបានកើនឡើង ៤៤២ ប៊ីលានរៀល (១,៥៨៨) ពីឱនភាព ២៩៥ ប៊ីលានរៀល ក្នុងត្រីមាសមុន។

ចំណូលបឋម (ឥណទាន) មាន ៥៩៨ ប៊ីលានរៀល បានកើនឡើង ១៨៦ ប៊ីលានរៀល (៤៥%) ពី ៤១២ ប៊ីលានរៀល ក្នុងត្រីមាសមុន ដោយសារការកើនឡើងចំណូលពីការវិនិយោគ ១៦០ ប៊ីលានរៀល (៥៣%) និងចំណូលពីប្រាក់បៀវត្សនិយោជិត ២៥ ប៊ីលានរៀល (២៣,១%) ។ ធៀបនឹងត្រីមាសដូចគ្នាមុន ចំណូលបឋម (ឥណទាន) បានថយចុះ ៤៩ ប៊ីលានរៀល (៧,៦%) ពី ៦៤៨ ប៊ីលានរៀល។

ចំណូលបឋម (ឥណទាន) មាន ១.៣៣៥ ប៊ីលានរៀល បានកើនឡើង ១៤២ ប៊ីលានរៀល (១១,៩%) ពី ១.១៩៣ ប៊ីលានរៀល ក្នុងត្រីមាសមុន ដោយសារការកើនឡើងចំណូលពីការវិនិយោគ ១៧៧ ប៊ីលានរៀល (១៧,៩%) ខណៈដែល ប្រាក់បៀវត្សនិយោជិតថយចុះ ៣៦ ប៊ីលានរៀល (១៧,២%)។ ចំណូលបឋម (ឥណទាន) បានកើនឡើង ៣៩២ ប៊ីលានរៀល (៤១,៦%) ពី ៩៤៣ ប៊ីលានរៀល ក្នុងត្រីមាសមុន។

រូបទី២៖ ចំណូលបឋម (ឥណទាន និងឥណទាន)




ចំណូលបន្ទាប់បន្សំ

ចំណូលបន្ទាប់បន្សំមានអតិរេក ៣.២០៦ ប៊ីលានរៀល បានថយចុះ ១០ ប៊ីលានរៀល (០,៣%) ពីអតិរេក ៣.២១៦ ប៊ីលានរៀល ក្នុងត្រីមាសមុន ជាចម្បងដោយសារការថយចុះល្បឿននៃចំណូលបន្ទាប់បន្សំ (ឥណទាន) បើធៀបនឹងការថយចុះចំណូលបន្ទាប់បន្សំ (ឥណទាន)។ អតិរេកចំណូលបន្ទាប់បន្សំបានថយចុះ ២៦ ប៊ីលានរៀល (០,៨%) ពីអតិរេក ៣.២៣២ ប៊ីលានរៀល ក្នុងត្រីមាសមុន។

ចំណូលបន្ទាប់បន្សំ (ឥណទាន) មាន ៣.៤២៣ ប៊ីលានរៀល បានថយចុះ ៥៤ ប៊ីលានរៀល (១,៦%) ពី ៣.៤៧៧ ប៊ីលានរៀល ក្នុងត្រីមាសមុន ជាចម្បងដោយសារការថយចុះផ្នែករដ្ឋាភិបាលទូទៅ ៤៩ ប៊ីលានរៀល (១០,៦%) និងផ្នែកផ្សេងទៀត ៥ ប៊ីលានរៀល (០,២%)។ ធៀបនឹងត្រីមាសដូចគ្នាមុន ចំណូលបន្ទាប់បន្សំ (ឥណទាន) បានថយចុះ ៣៥ ប៊ីលានរៀល (១%) ពី ៣.៤៥៨ ប៊ីលានរៀល។

រូបទី៥ ៖ ចំណូលបន្ទាប់បន្សំ (ឥណទាន និងឥណពន្ធ)




ចំណូលបន្ទាប់បន្សំ (ឥណពន្ធ) មាន ២១៨ ប័ណ្ណរៀល បានថយចុះ ៤៤ ប័ណ្ណរៀល (១៦,៨%) ពី ២៦២ ប័ណ្ណរៀល ក្នុងត្រីមាសមុន ដោយសារការថយចុះផ្នែករដ្ឋាភិបាលទូទៅ ៤៨ ប័ណ្ណរៀល (៩២%) ខណៈដែល ផ្នែកផ្សេងទៀតបានកើនឡើង ៤ ប័ណ្ណរៀល (១,៩%)។ ធៀបនឹងត្រីមាសដូចគ្នាឆ្នាំមុន ចំណូលបន្ទាប់បន្សំ (ឥណពន្ធ) បានថយចុះ ៩ ប័ណ្ណរៀល (៣,៩%) ពី ២២៧ ប័ណ្ណរៀល។

គណនីដើមទុន

គណនីដើមទុនមានអតិរេក ៣៣ ប័ណ្ណរៀល បានថយចុះ ៩៤ ប័ណ្ណរៀល (៧៤,១%) ធៀបនឹងត្រីមាសមុន។ អតិរេកគណនីដើមទុនបានថយចុះ ៩៥ ប័ណ្ណរៀល (៧៤,៣%) ពី ១២៨ ប័ណ្ណរៀល ក្នុងត្រីមាសដូចគ្នាឆ្នាំមុន ។

រូបទី៦ ៖ គណនីដើមទុន




គណនីហិរញ្ញវត្ថុ

សមតុល្យគណនីហិរញ្ញវត្ថុបានបង្ហាញទ្រព្យសកម្មសុទ្ធ ៣.៣០៧ ប៊ីលានរៀល បានប្តូរពីទ្រព្យអកម្មសុទ្ធ ៤.៥៥៧ ប៊ីលានរៀល ក្នុងត្រីមាសមុន។ ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន សមតុល្យគណនីហិរញ្ញវត្ថុបានកើនឡើង ២.៣៥១ ប៊ីលានរៀល (២,៥ ដង) ពីទ្រព្យសកម្ម ៩៥៦ ប៊ីលានរៀល។

វិនិយោគផ្ទាល់បានបង្ហាញទ្រព្យអកម្មសុទ្ធ ៣.៩៦៨ ប៊ីលានរៀល បានថយចុះ ៩៨៦ ប៊ីលានរៀល (១៩,៩%) ពីទ្រព្យអកម្មសុទ្ធ ៤.៩៥៤ ប៊ីលានរៀល ក្នុងត្រីមាសមុន ជាចម្បងបណ្តាលមកពីការថយចុះវិនិយោគផ្ទាល់បរទេសនៅកម្ពុជា។ ធៀបឆ្នាំលើឆ្នាំ ទ្រព្យអកម្មសុទ្ធនៃវិនិយោគផ្ទាល់បានកើនឡើង ១៥៩ ប៊ីលានរៀល (៤,២%) ពីទ្រព្យអកម្មសុទ្ធ ៣.៨០៩ ប៊ីលានរៀល។

វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមាន ៤.១២៨ ប៊ីលានរៀល បានថយចុះ ៩៨៥ ប៊ីលានរៀល (១៩,៣%) ពី ៥.១១៤ ប៊ីលានរៀល ធៀបនឹងត្រីមាសមុន។ ធៀបឆ្នាំលើឆ្នាំ វិនិយោគផ្ទាល់បរទេសនៅកម្ពុជាបានកើនឡើង ១៨៦ ប៊ីលានរៀល (៤,៧%) ពី ៣.៩៤៣ ប៊ីលានរៀល។

រូបទី៧៖ សមាសភាគគណនីហិរញ្ញវត្ថុ



វិនិយោគលើផលបត្របានបង្ហាញទ្រព្យអកម្មសុទ្ធ ៩៤២ ប៊ីលានរៀល បានប្តូរពីទ្រព្យសកម្មសុទ្ធ ៤៨១ ប៊ីលានរៀល ក្នុងត្រីមាសមុន។ ធៀបឆ្នាំលើឆ្នាំ ទ្រព្យអកម្មសុទ្ធនៃវិនិយោគលើផលបត្របានកើនឡើង ៤១៥ ប៊ីលានរៀល (៧៨,៩%) ពី ទ្រព្យអកម្មសុទ្ធ ៥២៦ ប៊ីលានរៀល។

វិនិយោគផ្សេងទៀតបានបង្ហាញទ្រព្យសកម្មសុទ្ធ ៧.៧២៣ ប៊ីលានរៀល បានប្តូរពីទ្រព្យអកម្មសុទ្ធ ២.៣៥៦ ប៊ីលានរៀល ក្នុងត្រីមាសមុន។ ធៀបឆ្នាំលើឆ្នាំ ទ្រព្យសកម្មសុទ្ធនៃវិនិយោគផ្សេងទៀតបានកើនឡើង ១.៧៩២ ប៊ីលានរៀល (៣០,២%) ពី ទ្រព្យសកម្មសុទ្ធ ៥.៩៣០ ប៊ីលានរៀល។


ក្នុងត្រីមាសទី១ ឆ្នាំ២០២៥ ទ្រព្យសកម្មសរុបប្រុងបានកើនឡើង ៤៩៥ ប៊ីលានរៀល ធៀបនឹងការកើនឡើង ២,២៧២ ប៊ីលានរៀល ក្នុងត្រីមាសមុន និងការថយចុះ ៦៣៩ ប៊ីលានរៀល ក្នុងគ្រាដូចគ្នាឆ្នាំមុន។

ស្ថានភាពវិនិយោគអន្តរជាតិ

គិតត្រឹមចុងត្រីមាសទី១ ឆ្នាំ២០២៥ ស្ថានភាពវិនិយោគអន្តរជាតិរបស់ប្រទេសកម្ពុជាបានបង្ហាញថាមានទ្រព្យអកម្មបរទេសសុទ្ធចំនួន ១៨២.៨៦៦ ប៊ីលានរៀល បានកើនឡើង ៣៨.៧៦០ ប៊ីលានរៀល (២៦,៩%) ពីទ្រព្យអកម្មបរទេសសុទ្ធ ១៤៤.១០៦ ប៊ីលានរៀល នៅចុងត្រីមាសទី៤ ឆ្នាំ២០២៤ និងកើនឡើង ៣៣.៤៥១ ប៊ីលានរៀល (២២,៤%) ពីទ្រព្យអកម្មបរទេសសុទ្ធ ១៤៩.៤១៥ ប៊ីលានរៀល នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤។

ទ្រព្យសកម្មបរទេសរបស់ប្រទេសកម្ពុជាមានចំនួន ១៥៥.៨២៥ ប៊ីលានរៀល បានកើនឡើង ៤.៦៣២ ប៊ីលានរៀល (៣,១%) ពី ១៥១.១៩៣ ប៊ីលានរៀល នៅចុងត្រីមាសមុន។ ធៀបឆ្នាំលើឆ្នាំ ទ្រព្យសកម្មបរទេសបានកើនឡើង ១៧.៥៥៥ ប៊ីលានរៀល (១២,៧%) ពី ១៣៨.២៦៩ ប៊ីលានរៀល។

រូបទី៨៖ សមាសភាគស្ថានភាពវិនិយោគអន្តរជាតិ



ទ្រព្យអកម្មបរទេសរបស់ប្រទេសកម្ពុជាមានចំនួន ៣៣៨.៦៩០ ប៊ីលានរៀល បានកើនឡើង ៤៣.៣៩១ ប៊ីលានរៀល (១៤,៧%) ពី ២៩៥.២៩៩ ប៊ីលានរៀល នៅចុងត្រីមាសមុន។ ទ្រព្យអកម្មបរទេសរបស់ប្រទេសកម្ពុជាបានកើនឡើង ៥១.០០៧ ប៊ីលានរៀល (១៧,៧%) ពី ២៨៧.៦៨៤ ប៊ីលានរៀល នៅចុងត្រីមាសដូចគ្នាឆ្នាំមុន។

តារាង១ ៖ ជញ្ជីងទូទាត់របស់ប្រទេសកម្ពុជា

គិតជាប្រាំលានរៀល												
សមាសភាគចម្បងៗ	២០២២	ត្រីម-២៣	ត្រីម-២៣	ត្រីម-២៣	ត្រីម-២៣	២០២៣	ត្រីម-២៤	ត្រីម-២៤	ត្រីម-២៤	ត្រីម-២៤	២០២៤	ត្រីម-២៤
សមតុល្យកណ្តិនិច្ច	-៣១.០៦២	-៥៣៨	១.៧១៦	១.៥៦០	-៣៥៩	២.២៧៩	២.១១៧	-២.០៧៣	៥.២០២	-៣.២៨៣	៩៦៣	១១៩
ឥណទាន	១១៩.៨៦៦	៣០.៥៦៥	៣៣.៤៥៨	៣៣.៣៨៥	៣២.៧២៧	១៣០.១៣៥	៣៥.៨៩០	៣៣.៦៨៥	៥១.០៥៥	៣៥.៨៥៥	១៥៥.៤៨៥	៣៨.២៤០
ឥណពន្ធ	១៥០.៩២៧	៣១.១០៣	៣១.៧៥៧	៣១.៩២៤	៣៣.០៨៦	១២៧.៨៥៥	៣២.៧៧៣	៣៥.៧៥៨	៣៦.៨៥៥	៣៩.១៣៧	១៥៥.៥២២	៣៨.១២១
គណនីទំនិញ និងសេវា (សុទ្ធ)	-៣៧.៩៥៥	-២.៣៨៦	-៥៦៣	-៩៧៩	-២.៩២៥	-៦.៨៥៣	-៨២០	-៥.១៩៥	១.១២៩	-៥.៧១៧	-១០.៦០២	-២.៣៣៨
ឥណទាន	១០៥.៥៨៨	២៦.៤៦៣	២៩.៤៣៣	២៩.៣៨២	២៨.៨១៨	១១០.០៩៦	៣០.៧៨៥	២៩.៦០០	៣៦.៧៩៧	៣១.៩៦៥	១២៩.១៥៥	៣៥.២១៩
ឥណពន្ធ	១៤២.៥៤៣	២៨.៨៤៩	២៩.៩៩៦	៣០.៣៦១	៣១.៧៤៣	១២០.៩៥១	៣១.៦០៥	៣៥.៧៩៥	៣៨.៦៦៨	៣៧.៧៤១	១៣៩.៧៤៥	៣៦.៥៥៧
គណនីទំនិញ (សុទ្ធ)	-៣៦.១៨០	-៥.០៣១	-២.០៥៩	-១.៤៩៧	-៤.២៧៩	-១២.២៦៦	-២.៧៥១	-៦.៦៣៥	-៤៥៩	-៤.០៨០	-១៨.២៧៥	-៤.០៥៦
ឥណទាន	៩៥.០៦៥	២២.០៧៥	២៥.៩៣៣	២៥.៤៥៧	២៥.៣៨០	៩៦.៨៨៣	២៥.៨៩៣	២៥.០១៥	៣១.៦៩២	២៦.៣៦២	១០៥.៩៦១	២៨.៣៨៨
ឥណពន្ធ	១៣១.២៤៤	២៦.១០៤	២៧.០៤២	២៧.៣៤៤	២៨.៦៥៩	១០៩.១៤៩	២៨.៦៨៣	៣១.៦៨១	៣២.៨៤១	៣៥.៤០៣	១២៧.២៣៥	៣៣.៤៣៤
គណនីសេវា (សុទ្ធ)	-១.៧៧៥	១.៦៨៥	១.៤៩៦	៩១៨	១.៣៥៤	៥.៤១៤	១.៩៣១	១.៤៣៩	១.៩៧៨	២.៣២៣	៧.៦៧២	២.៧០៧
ឥណទាន	៩.៥២៣	៤.៣៨៩	៤.៨៤១	៣.៩៣៦	៤.៤៣៨	១៧.២១៣	៤.៨៩១	៤.៨៨៦	៥.១០៤	៥.៦០២	២០.១៨៨	៥.៨៣០
ឥណពន្ធ	១១.២៩៩	២.៧០៤	២.៩៤៥	៣.០២២	៣.០៨៤	១១.៨៧៩	២.៩៦០	៣.១៤៦	៣.១២៧	៣.៦៧៤	១២.៥១២	៣.១២៣
គណនីចំណូលបឋម (សុទ្ធ)	-៦.៣៦០	-១.៥១៨	-៩៨៨	-៧៩៤	-៦៤៥	-៣.៩១៤	-២៩៥	-៧០	-៣១១	-៧៥២	-១.៤៥៧	-៧៤៨
ឥណទាន	១.៤១៩	៥១៧	៥៣២	៥៥៦	៤១២	២.០០៨	៦៨៨	៦៩០	៧៣២	៤១២	២.៤៨១	៥៩៨
ឥណពន្ធ	៧.៧៧៩	២.០៣៦	១.៥២៦	១.៣៤០	១.០៥៦	៥.៩២២	៩៥៣	៧៦០	១.០៤២	១.១៤៤	៣.៩៣៩	១.៣៤៦
គណនីចំណូលបន្ទាប់បន្សំ (សុទ្ធ)	១៣.២៥៣	៣.៣៦៦	៣.២៣៨	៣.២៣៣	៣.២០៩	១៣.០៥៦	៣.២៣២	៣.១៩២	៣.៣៨៤	៣.២១៦	១៣.០២៣	៣.២០៦
ឥណទាន	១៣.៨៥៩	៣.៨៨៥	៣.៩៣៣	៣.៨៥៦	៣.៨៩៦	១៥.០៣០	៣.៨៥៨	៣.៣៩៦	៣.៥២៧	៣.៥៧៧	១៣.៨៥៩	៣.៨២៣
ឥណពន្ធ	៦០៥	២១៩	២៥៥	២២៣	២៨៧	៩៨៤	២២៧	២០៥	១៤៣	២៦២	៨៣៦	២១៨
សមតុល្យកណ្តិនិមនុស្ស	៨៥៨	១៤២	១៤៣	១៤៤	១៤៤	៥៧៤	១២៨	១២៨	១២៨	១២៧	៥១២	៣៣
ឥណទាន	៨៥៨	១៤២	១៤៣	១៤៤	១៤៤	៥៧៤	១២៨	១២៨	១២៨	១២៧	៥១២	៣៣
ឥណពន្ធ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សមតុល្យកណ្តិនិច្ច និងគណនីនិមនុស្ស	-៣០.២០៣	-៣៩៦	១.៨៦០	១.៦០៤	-២១៦	២.៨៥៣	២.២៤៥	-១.៩៥៥	៥.៣៣០	-៣.១៥៦	១.៥៧៥	១៥២
សមតុល្យកណ្តិនិហិរញ្ញវត្ថុ	-២៦.៤៨១	-១.៨២៨	-១.៥៤៦	-២៩៨	១.៨៦៨	-១.៨០៣	៩៥៦	-១.៧១៧	២.៨៨៧	-៤.៥៥៧	-២.៤៣០	៣.៣០៨
វិនិយោគផ្ទាល់ (សុទ្ធ)	-១៥.០៦៦	-៤.៣៦៦	-៣.៩០៦	-៣.៤៥០	-៣.៩៣៣	-១៥.៦៤៥	-៣.៨០៩	-៣.២៦៣	-៥.៩៥៨	-៤.៩៥៥	-១៧.១៩៣	-៣.៩៦៨
ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	៦១៨	២០៣	១០៣	៩៦	២២០	៦២២	១៣៤	១៥១	២៥៦	១៥៩	៧០០	១៦០
ទ្រព្យអកម្មសុទ្ធ	១៥.៦៨៤	៤.៥៦៩	៤.០០៩	៣.៥៣៩	៤.១៥៣	១៦.២៦៧	៣.៩៤៣	៣.៤១៤	៥.៨២៣	៥.១១៤	១៧.៨៩៣	៤.១២៨
វិនិយោគលើផលបត្រ (សុទ្ធ)	៥១៦	១១៥	១.០៥៥	២១២	៥៦	១.៤៣៨	-៥២៦	៣០២	១.៧៤១	៤៨១	១.៩៩៨	-៩៤២
ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	៥១៦	១១៥	១.០៥៥	២១២	៥៦	១.៤៣៨	-៥២៦	៣០២	១.៧៤១	៤៨១	១.៩៩៨	-៩៤២
ទ្រព្យអកម្មសុទ្ធ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
និស្សន្ទហិរញ្ញវត្ថុ (សុទ្ធ)	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ទ្រព្យអកម្មសុទ្ធ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងៗទៀត (សុទ្ធ)	-១៥.៣២៥	២.៧៨៨	-៦២	៣.៨៦៣	៥.៥៥៩	១២.១០៧	៥.៩៣០	១.៤១៧	៦.០២៦	-២.៣៥៦	១១.០១៧	៧.៧២៤
ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ	-២.៦០០	៥.៦៨២	-៦៥	២.២៩៤	៥.៦៧២	១២.៨៤៤	៤.២៨៦	-៣៥៦	៥.៦៤៤	-៣.៥២៣	៦.១៥២	៤.៨៧៩
ទ្រព្យអកម្មសុទ្ធ	១១.៧២៥	១.៨៩៥	-២	-១.៥៦៩	១១៣	៤៣៦	-១.៦៤៨	-១.៧៧៣	-៣៨២	-១.០៦៦	-៤.៨៦៥	-២.៨៨៥
ទ្រព្យសកម្មជាទុនបម្រុងបរទេស	១.៣៩៥	-៣២៤	១.៣៦៨	-៩៣៣	១៨៦	២៩៧	-៦៣៩	-១៧៤	២៨៨	២.៧២២	១.៧៨៨	៤៩៥
កំហុស និងសំរេង	៣.៧២៣	-១.៤៣២	-៣.៤០៦	-១.៩០២	២.០៨៣	-៤.៦៥៦	-១.២៨៨	២២៧	-១.៤៤៣	-១.៤០១	-៣.៩០៥	៣.១៥៦
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.១០២	៤.០៨៤	៤.១០៥	៤.១៣៤	៤.១១៩	៤.១១១	៤.០៧២	៤.០៨៣	៤.០៩០	៤.០៨៥	៤.០៧២	៤.០១៩

តារាង២ ៖ ជំរឿនទូទាត់ “គណនីទំនិញ”

គិតជាប៊ីលានរៀល

គណនីទំនិញ	២០២២	ត្រីម-២៣	ត្រីម-២៣	ត្រីម-២៣	ត្រីម-២៣	២០២៣	ត្រីម-២៤	ត្រីម-២៤	ត្រីម-២៤	ត្រីម-២៤	២០២៤	ត្រីម-២៥
ឥណទាន (ការនាំចេញ)												
ទំនិញទូទៅ	៩៨.១១០	២១.៧២៨	២៣.១០៩	២៤.៩៩០	២៣.៦៦៣	៩៣.៨៩០	២៥.៦៦៨	២៥.៦៩៩	៣០.៨៨១	២៥.៨០៦	១០៧.០៣៨	២៧.៦៩៧
ការទិញលក់ទំនិញនៅក្រៅប្រទេសសុទ្ធ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
មាសមិនមែនរូបិយវត្ថុ	៩៥៤	៣៨៦	១.៨៧៤	៤៥៦	៧១៨	៣.៣៩៣	២២៥	៣១៥	៨១០	៥៥៦	១.៩០៦	៦៩២
ឥណទានសរុប (f.o.b)*	៩៩.០៦៤	២២.០៧៤	២៤.៩៨៣	២៥.៤៤៦	២៤.៣៨១	៩៧.២៨៣	២៥.៨៩៣	២៥.០១៤	៣១.៦៩១	២៦.៣៦២	១០៨.៩៤៤	២៨.៣៨៩
ក្នុងនោះ ៖												
សម្លៀកបំពាក់	៣៧.០៥៣	៦.៧៥៨	៨.២១០	៩.៤០៥	៧.៩៨៨	៣២.៣៦១	៨.៣៨៩	៩.៣០៩	១២.៥០៧	៩.៧២៣	៣៩.៨៧៧	៩.៧៧៨
ស្បែកជើង	៧.១២៦	១.៣២២	១.៥៨៧	១.២០៤	១.៥៣៩	៥.៦១២	១.៤១០	១.៧៨៨	១.៧៩៩	១.៨៨៧	៦.៨៤៥	១.៨៥៥
ផលិតផលកាត់ដេរផ្សេងៗ	៩.០៩២	១.៩១២	២.១៨០	២.២៣៣	២.០៩២	៨.៤១៧	២.២០៨	២.៤៣៤	២.៩៣៣	២.៣៩៣	៩.៩៦៦	២.៥៣៤
គ្រឿងអេឡិចត្រូនិក	៦.៣៨២	២.៤៣៧	២.៩៧៣	៣.១៩៤	២.២៨៣	១០.៨៨៧	១.៥៣៤	១.៦៩៩	១.៩៣៧	៥៧៩	៥.៧៤០	៥៥២
ទោចក្រយាន	៣.៩៧១	៦៩៥	៦៦៦	៣៨៣	២៦៩	២.០១៤	៣៩៧	៤៨២	៤៣៧	៤៦៦	១.៧៤២	៥៦៣
ផលិតផលកសិកម្ម	១២.៣៨២	៥.១៣៧	២.៩១៧	៣.៤៩៨	៤.៩៣២	១៦.៤៨៣	៧.៣៣៣	៣.៣៨៩	៣.៧៣០	៤.៥៧៦	១៩.០៣៤	៦.៤៨៦
ឥណទាន (ការនាំចូល)												
ទំនិញទូទៅ	១១២.៩២៦	២៦.១០៤	២៧.០៤២	២៧.១១៦	២៧.៩៦២	១០៨.២២៤	២៨.០១៣	៣១.៦១៤	៣២.៨៤១	៣៤.៣៩៤	១២៦.៥៧៨	៣៣.៤៣៤
មាសមិនមែនរូបិយវត្ថុ	១៨.៣១៨	០	០	២២៨	៦៩៧	៩២៥	៦៣០	៣៣	០	៩	៦៧៣	០
ឥណទានសរុប (f.o.b)*	១៣១.២៤៤	២៦.១០៤	២៧.០៤២	២៧.៣៤៤	២៨.៦៥៩	១១៩.១៤៩	២៨.៦៤៣	៣១.៦៤៧	៣២.៨៤១	៣៤.៤០៣	១២៧.២៥១	៣៣.៤៣៤
ក្នុងនោះ ៖												
វត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ	២០.៧៤៩	៤.១៥២	៤.៦៨៨	៥.១១២	៥.៥២១	១៩.៤៧៣	៤.៥៦៣	៥.៩៨៦	៦.២៨៦	៦.៧៥៩	២៣.៥៨៨	៥.៤២៤
សម្ភារ និងបរិក្ខារសំណង់	៧.៨៣៨	២.០៦៤	១.៦៦៥	២.២៧១	២.២១៦	៨.២១៦	២.៥៨៨	២.១៨៦	២.៨១២	៣.២៩១	១០.៨៤១	៣.៥៥២
យានយន្ត	៧.៩៨៧	១.៥៦០	១.៣៩៩	១.២៦៣	៩០២	៥.១២៤	១.៤៨៩	១.៨៥២	១.៨៦៩	១.៨៥៦	៧.០៦៧	២.២៣៩
ប្រេងឥន្ធនៈ	១៨.៤៨៧	៥.០៤១	៤.៦៧៥	៤.១៦៧	៣.៦៣០	១៧.៥១២	៥.៥២៥	៥.៧០៥	៤.៤២៤	៣.៥៥៥	១៩.២០០	៥.៣៨៥
ម្ហូបអាហារ និងគេសម្លៀក	៥.៤១៩	១.៣១៧	១.២៦១	១.៦០៨	១.៨០០	៥.៩៨៦	១.៥៦២	១.៤៥២	១.៨៨២	២.០២៨	៦.៩២៦	១.៧៧៤
សមតុល្យគណនីទំនិញ	-៣៦.១៨០	-៤.០៣១	-២.០៥៩	-១.៨៩៧	-៤.២៧៩	-១២.២៦៦	-២.៧៥១	-៦.៦៣៤	-៨៨៩	-៤.០៤០	-១៨.៣០៨	-៤.០៤៦
*រាប់បញ្ចូលទិន្នន័យប៉ាន់ស្មានបន្ថែម												
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.១០២	៤.០៨៤	៤.១០៥	៤.១៣៤	៤.១១៩	៤.១១១	៤.០៧២	៤.០៨៣	៤.០៩០	៤.០៨៥	៤.០៧២	៤.០១៩

តារាង៣ ៖ ជំនួយទូទាត់ “គណនីសេវា”

គិតជាប៊ីលានរៀល												
ឆ្នាំរំពឹងទុក	២០២២	ត្រីមាសទី១-២៣	ត្រីមាសទី២-៣	ត្រីមាសទី៣-៣	ត្រីមាសទី៤-៣	២០២៣	ត្រីមាសទី១-២៤	ត្រីមាសទី២-៤	ត្រីមាសទី៣-៤	ត្រីមាសទី៤-៤	២០២៤	ត្រីមាសទី១-២៥
កសាងសង់												
សេវាកម្មនានាសាលាលើធាតុចូលរួមបន្ថែមកាន់កាប់ដោយអនិវាសន៍	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សេវាថែទាំ និងជួសជុល n.i.e.	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សេវាដឹកជញ្ជូន	១.៤៦២	៤៤៤	៤៦៦	៤៧៦	៥២១	១.៩២១	៥៧៥	៥៥៥	៦៩៣	៦៩៧	២.៥២	៧១៣
សេវាធ្វើដំណើរ	៥.៤១៦	៣.២៦៧	៣.២៥៧	២.៤៨២	៣.២៦៧	១២.៦៧៣	៣.៦៧៥	៣.៤០៩	៣.៦១៦	៤.១០៥	១៤.៤០៩	៤.៣៩៥
សេវាសាងសង់	៤៥៧	១១៥	១២២	១៤៥	៨០	៤៦២	៤៦	៤៧	៥២	១០៣	២៤៩	៨៩
សេវាធានារ៉ាប់រង និងសេវាធននិវត្តន៍	៤៤	១៥	១៤	១០	៤	៤៣	១	៦	១	៩	១៧	២៩
សេវាហិរញ្ញវត្ថុ	១៦២	១៤	២១	១៣	៣៦	៤៩	២២	១២	៧	៤	៤៥	២២
សេវាប្រើប្រាស់កម្មសិទ្ធិបញ្ញា n.i.e.	៧៣	៣១	១៥	៩	២៥	៧៩	១២	៦	៤	៧	២៩	៥
សេវាទូរគមនាគមន៍ កុំព្យូទ័រ និងព័ត៌មាន	៤៩១	២១២	៣០៣	២០៣	២៦២	៩៨១	២៩៥	២៣៤	៤០៧	៣៤១	១.២៧៤	២២៧
សេវាពាណិជ្ជកម្មផ្សេងៗ	៦៧១	១៦១	១៣៩	១២៥	១៦៤	៥៩៣	១៣២	១៤៦	១៦២	១៥៦	៤៩៦	១៥៤
សេវាផ្ទាល់ខ្លួន វប្បធម៌ និងការកម្សាន្ត	៤៩	១១	១៣	២	២	២៧	២	៣	១	១	៧	១
ទំនិញ និងសេវាផ្លាស់ប្តូរ n.i.e.	២៩៤	១០១	១០០	៧១	៧៣	៣៤៤	១៣៣	១៦៦	១៦២	១៧៤	៦៣៩	១៩២
កសាងសង់សរុប	៩.៥២៣	៤.៣៨៩	៤.៤៥១	៣.៩៣៦	៤.៤៣៤	១៧.២១៣	៤.៤៩១	៤.៤៨៦	៥.១០៥	៥.៦០២	២០.១៨៩	៤.៤៣០
កសាងសង់												
សេវាកម្មនានាសាលាលើធាតុចូលរួមបន្ថែមកាន់កាប់ដោយអនិវាសន៍	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សេវាថែទាំ និងជួសជុល n.i.e.	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សេវាដឹកជញ្ជូន	៦.២៩៧	១.៣៥៥	១.៤៣១	១.៣៩៩	១.៤២៤	៥.៦១៥	១.៤៤៥	១.៥២៣	១.៥៣៦	១.៦	៦.១៥៥	១.៦០១
សេវាធ្វើដំណើរ	១.៩៨៣	៧២០	៧៩០	៩០៦	៨៧៥	៣.២៩១	៧៥៦	៤៥១	៤១២	៤៥៣	៣.២៧៣	៧៩៩
សេវាសាងសង់	៥០៤	៤៦	៦២	៧១	៦២	២៨២	៧០	៧៦	១០៦	៩៧	៣៤៩	៤៧
សេវាធានារ៉ាប់រង និងប្រាក់សោធននិវត្តន៍	៩៦៣	១៩០	២០៩	២១២	២៨៤	៤៥៩	២១៦	២៤៦	២៣០	២៩៤	៩៩០	២៥៤
សេវាហិរញ្ញវត្ថុ	៤០	២៧	១៥	២៣	៣១	៩៦	៣០	៣២	៥៣	៣២	១៥៦	១៣
សេវាប្រើប្រាស់កម្មសិទ្ធិបញ្ញា n.i.e.	១៥៤	៥២	៧៩	៥៤	៦០	២៤៤	៥៩	៦០	១០៥	៤៤	៣០៤	៩២
សេវាទូរគមនាគមន៍ កុំព្យូទ័រ និងព័ត៌មាន	៨០២	១៤៧	១៧១	១៧២	១៧៤	៧០៣	១៧២	១៦៧	១៦៦	១៥៤	៦៦៤	១៧៣
សេវាពាណិជ្ជកម្មផ្សេងៗ	៣៦៤	៩៩	១៥៣	១០៧	១៥៣	៥១២	១៣០	១៤០	៤៧	១០២	៤៥៩	១០២
សេវាផ្ទាល់ខ្លួន វប្បធម៌ និងការកម្សាន្ត	៥១	៤	២	១	៣	១៤	១	១	០	២	៤	១
ទំនិញ និងសេវាផ្លាស់ប្តូរ n.i.e.	៩៦	២១	៤១	៧០	៤៤	១៤០	៤១	៥០	៣២	៤២	១៧៦	៣៤
កសាងសង់សរុប	១១.២៩៩	២.៧៤៥	២.៩៥៤	៣.០១៧	៣.០៨៣	១១.៤	២.៩៦	៣.១៥៦	៣.១២៧	៣.២៧៤	១២.៥១៤	៣.១២៣
សមតុល្យ												
សេវាកម្មនានាសាលាលើធាតុចូលរួមបន្ថែមកាន់កាប់ដោយអនិវាសន៍	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សេវាថែទាំ និងជួសជុល n.i.e.	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សេវាដឹកជញ្ជូន	-៤.៤៣៥	-៤៩៧	-៩៦៦	-៩២៣	-៩០៧	-៣.៦៩៣	-៩១០	-៩៦៩	-៤៤៣	-៩០៣	-៣.៦២៥	-៤៤៤
សេវាធ្វើដំណើរ	៣.៤៣៤	២.៥៤៧	២.៤៦៧	១.៩៧៦	២.៣៩២	៩.៣៤២	២.៩១៩	២.៥៤៤	២.៤០៤	៣.២៥១	១១.៤៣៦	៣.៥៩៦
សេវាសាងសង់	-៥១	២៩	៦០	៧៣	១៤	១៤០	-២៤	-២៩	-៥៥	៦	-១០០	៤២
សេវាធានារ៉ាប់រង និងប្រាក់សោធននិវត្តន៍	-៩១៥	-១៧៥	-១៩៥	-២០១	-២៤៤	-៤១៦	-២១៦	-២៤០	-២២៤	-២៤៤	-៩៧៣	-២២៩
សេវាហិរញ្ញវត្ថុ	៤១	-៤	៦	-១០	៤	-៧	-៤	-១៩	-៤៦	-២៧	-១០១	៩
សេវាប្រើប្រាស់កម្មសិទ្ធិបញ្ញា n.i.e.	-៤១	-២១	-៦៤	-៤៤	-៣៥	-១៦៩	-៤៧	-៤៤	-១០១	-៧៧	-២៧៩	-៤៧
សេវាទូរគមនាគមន៍ កុំព្យូទ័រ និងព័ត៌មាន	-៣១១	២៦	១៣២	៣១	៤៩	២៧៧	១២២	៦៤	២៥២	១៤៣	៦១៥	៤៤
សេវាពាណិជ្ជកម្មផ្សេងៗ	៣០៧	៦៣	-១៤	១៤	១៤	៤១	២	៦	៧៥	៥៤	១៣៧	៥៦
សេវាផ្ទាល់ខ្លួន វប្បធម៌ និងការកម្សាន្ត	-៣	៣	១០	១	-១	១៣	០	២	១	-១	២	០
ទំនិញ និងសេវាផ្លាស់ប្តូរ n.i.e.	១៩៩	៤០	៥៤	១	២៥	១៦៤	៩២	១១៦	១២៩	១២៦	៤៦៤	១៥៤
សមតុល្យគណនីសេវា	-១.៧៧៥	១.៦៥៥	១.៤៩៦	៩១៤	១.៣៥៤	៥.៤១៤	១.៩៣១	១.៤៣៩	១.៩៧៤	២.៣២២	៧.៦៧៦	២.៧០៧
អត្រាប្តូរប្រាក់ (រៀល/ធុល្លា)	៤.១០២	៤.០៤៤	៤.១០៥	៤.១៣៤	៤.១១៩	៤.១១១	៤.០៧២	៤.០៨៣	៤.០៩០	៤.០៩៥	៤.០៧២	៤.០៩៩

តារាង៤ ៖ ជញ្ជីងទូទាត់ “គណនីចំណូលបឋម”

គិតជាប៊ីលានរៀល												
គណនីចំណូលបឋម	២០២២	ត្រីម-២៣	ត្រីម-២៣	ត្រីម-២៣	ត្រីម-២៣	២០២៣	ត្រីម-២៤	ត្រីម-២៤	ត្រីម-២៤	ត្រីម-២៤	២០២៤	ត្រីម-២៤
ឥណទាន												
ប្រាក់បៀវត្សនិយោជិត	១៥០	១០៧	១១៣	១៣៧	១៥១	៥០៨	១៣២	១៣០	១៣៣	១១០	៥០៨	១៣៥
ចំណូលពីការវិនិយោគ	១.២៦៩	៤១១	៤១៩	៤០៩	២៦១	១.៥០០	៥១៦	៥៦០	៥៩៩	៣០២	១.៩៧៥	៤៦៣
វិនិយោគផ្ទាល់	១៩៥	៣៩	៥១	៤៣	៣៤	១៦៨	៥៦	៤៦	៨២	៣០	២១៤	៤៦
ចំណូលពីហ៊ុន	១៩៥	៣៩	៥១	៤៣	៣៤	១៦៨	៥៦	៤៦	៨២	៣០	២១៤	៤៦
ការប្រាក់	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	០	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគលើផលបត្រ	២៤	៤២	៥	០	២	៤៩	០	០	១	០	១	០
វិនិយោគផ្សេងទៀត	៦៦	១២	១	៦	៣	២៣	១៤	៤៩	៣	៤	៦៩	២
ទ្រព្យសកម្មជាទុនបម្រុងបរទេស	៩៨៤	៣១៧	៣៦២	៣៦០	២២១	១.២៦០	៤៤៦	៤៦៥	៥១៣	២៦៨	១.៦៩០	៤១៤
ចំណូលបឋមផ្សេងៗ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ឥណទានសរុប	១.៤១៩	៥១៧	៥៣២	៥៤៦	៤១២	២.០០៨	៦៤៨	៦៩០	៧៣២	៤១២	២.៤៧៩	៥៩៨
ឥណទាន												
ប្រាក់បៀវត្សនិយោជិត	៧៥៦	២២៩	២៣០	២៣២	២៣១	៩២១	២០៦	២០៨	២០៤	២០៦	៨២៥	១៧១
ចំណូលពីការវិនិយោគ	៧.០២៣	១.៨០៧	១.២៦០	១.១០៨	៨២៥	៥.០០១	៧៣៧	៥៥១	៨៣៨	៩៨៨	៣.១១៦	១.១៧៥
វិនិយោគផ្ទាល់	៦.៥៤៣	១.៦២៦	១.១៧៩	៩១៧	៧៣៤	៤.៤៥៦	៥៥៩	៤៧៣	៦០៩	៨៨១	២.៥២៥	៩៩០
ចំណូលពីហ៊ុន	៦.៥៤៣	១.៦២៦	១.១៧៩	៩១៧	៧៣៤	៤.៤៥៦	៥៥៩	៤៧៣	៦០៩	៨៨១	២.៥២៥	៩៩០
ការប្រាក់	០	០	០	០	០	០	០	០	០	០	០	០
វិនិយោគលើផលបត្រ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងទៀត	៤៨០	១៨១	៨១	១៩១	៩២	៥៤៥	១៧៨	៧៨	២២៩	១០៦	៥៩១	១៨៦
ទ្រព្យសកម្មជាទុនបម្រុងបរទេស	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ចំណូលបឋមផ្សេងៗ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ឥណទានសរុប	៧.៧៧៩	២.០៣៦	១.៤៩០	១.៣៤០	១.០៥៦	៥.៩២២	៩៨៣	៧៦០	១.០៤២	១.១៩៤	៣.៩៤១	១.៣៥៦
សមតុល្យ												
ប្រាក់បៀវត្សនិយោជិត	-៦០៥	-១២២	-១១៧	-៩៥	-៧៩	-៤១៣	-៧៤	-៧៩	-៧១	-៩៦	-៣២០	-៣៥
ចំណូលពីការវិនិយោគ	-៥.៧៥៤	-១.៣៩៦	-៤៤២	-៦៩៩	-៥៦៤	-៣.៥០១	-២២២	៩	-២៣៩	-៦៨៥	-១.១៤១	-៧១២
វិនិយោគផ្ទាល់	-៦.៣៤៨	-១.៥៨៦	-១.១២៨	-៨៧៤	-៦៩៩	-៤.២៤៤	-៥០៣	-៤២៧	-៥២៧	-៨៥១	-២.៣១១	-៩៤៣
ចំណូលពីហ៊ុន	-៦.៣៤៨	-១.៥៨៦	-១.១២៨	-៨៧៤	-៦៩៩	-៤.២៤៤	-៥០៣	-៤២៧	-៥២៧	-៨៥១	-២.៣១១	-៩៤៣
ការប្រាក់	០	០	០	០	០	០	០	០	០	០	០	០
វិនិយោគលើផលបត្រ	២៤	៤២	៥	០	២	៤៩	០	០	១	០	១	០
វិនិយោគផ្សេងទៀត	-៤១៨	-១៦៩	-៨០	-១៨៥	-៨៩	-៤២២	-១៦៥	-៣០	-២២៥	-១០២	-៥២២	-១៨៣
ទ្រព្យសកម្មជាទុនបម្រុងបរទេស	៩៨៤	៣១៧	៣៦២	៣៦០	២២១	១.២៦០	៤៤៦	៤៦៥	៥១៣	២៦៨	១.៦៩០	៤១៤
ចំណូលបឋមផ្សេងៗ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សមតុល្យគណនីចំណូលបឋម	-៦.៣៦០	-១.៥១៨	-៩៥៤	-៧៩៤	-៦៤៤	-៣.៩១៤	-២៩៥	-៧០	-៣១១	-៧៨២	-១.៤៦១	-៧៨៤
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.១០២	៤.០៨៤	៤.១០៥	៤.១៣៤	៤.១១៩	៤.១១១	៤.០៧២	៤.០៨៣	៤.០៩០	៤.០៨៥	៤.០៧២	៤.០១៩

តារាង ៖ ២៧១១ទូទាត់ "គណនីដើមទុន"

គិតជាប៊ីលានរៀល												
គណនីដើមទុន	២០២២	ត្រីម-១-២៣	ត្រីម-២-២៣	ត្រីម-៣-២៣	ត្រីម-៤-២៣	២០២៣	ត្រីម-១-២៤	ត្រីម-២-២៤	ត្រីម-៣-២៤	ត្រីម-៤-២៤	២០២៤	ត្រីម-១-២៥
ឥណទាន												
លទ្ធកម្ម និងការលក់ប្តូរទ្រព្យសកម្មមិនមែន ផលិតកម្ម និងមិនមែនហិរញ្ញវត្ថុ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
បង្វែរដើមទុន	៨៥៨	១៥២	១៥៣	១៥៤	១៥៥	៥៧៥	១២៨	១២៨	១២៨	១២៧	៥១២	៣៣
រដ្ឋាភិបាលទូទៅ	៨៥៨	១៥២	១៥៣	១៥៤	១៥៥	៥៧៥	១២៨	១២៨	១២៨	១២៧	៥១២	៣៣
សាជីវកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ*	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ឥណទានសរុប	៨៥៨	១៥២	១៥៣	១៥៤	១៥៥	៥៧៥	១២៨	១២៨	១២៨	១២៧	៥១២	៣៣
ឥណទាន												
លទ្ធកម្ម និងការលក់ប្តូរទ្រព្យសកម្មមិនមែន ផលិតកម្ម និងមិនមែនហិរញ្ញវត្ថុ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
បង្វែរដើមទុន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
រដ្ឋាភិបាលទូទៅ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សាជីវកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ*	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ឥណទានសរុប	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សមតុល្យ												
លទ្ធកម្ម និងការលក់ប្តូរទ្រព្យសកម្មមិនមែន ផលិតកម្ម និងមិនមែនហិរញ្ញវត្ថុ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
បង្វែរដើមទុន	៨៥៨	១៥២	១៥៣	១៥៤	១៥៥	៥៧៥	១២៨	១២៨	១២៨	១២៧	៥១២	៣៣
រដ្ឋាភិបាលទូទៅ	៨៥៨	១៥២	១៥៣	១៥៤	១៥៥	៥៧៥	១២៨	១២៨	១២៨	១២៧	៥១២	៣៣
សាជីវកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ*	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សមតុល្យគណនីដើមទុន	៨៥៨	១៥២	១៥៣	១៥៤	១៥៥	៥៧៥	១២៨	១២៨	១២៨	១២៧	៥១២	៣៣
*សាជីវកម្មហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ អង្គភាពគ្រួសារ ស្ថាប័នមិនរកប្រាក់ចំណេញដែលបម្រើដល់អង្គភាពគ្រួសារ												
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៥.១០២	៥.០៨៥	៥.១០៥	៥.១៣៥	៥.១១៩	៥.១១១	៥.០៧២	៥.០៨៣	៥.០៩០	៥.០៨៥	៥.០៧២	៥.០១៩

តារាង៧ ៖ ជំនួយទូទាត់ "គណនីហិរញ្ញវត្ថុ"

គិតជាប៊ីលានរៀល

គណនីហិរញ្ញវត្ថុ	២០២២	ត្រីមាស១-២៣	ត្រីមាស២-២៣	ត្រីមាស៣-២៣	ត្រីមាស៤-២៣	២០២៣	ត្រីមាស១-២៤	ត្រីមាស២-២៤	ត្រីមាស៣-២៤	ត្រីមាស៤-២៤	២០២៤	ត្រីមាស១-២៥
-----------------	------	-------------	-------------	-------------	-------------	------	-------------	-------------	-------------	-------------	------	-------------

កម្ពុជាវិនិយោគ នៅក្រៅប្រទេស

(ទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ)

វិនិយោគផ្ទាល់នៅក្រៅប្រទេស	៦១៨	២០៣	១០៣	៩៦	២២០	៦២២	១៣៤	១៥១	២៥៦	១៥៩	៧០០	១៦០
វិនិយោគលើផលបត្រនៅក្រៅប្រទេស	៥១៦	១១៥	១.០៥៥	២១២	៥៦	១.៤៣៨	-៥២៦	៣០២	១.៧៤១	៤៨១	១.៩៩៣	-៩៤២
វិនិយោគផ្សេងទៀតនៅក្រៅប្រទេស	-២.៦០០	៤.៦៤២	-៦៤	២.២៩៤	៥.៦៧២	១២.៥៤៤	៤.២៨៦	-៣៥៦	៥.៦៤៤	-៣.៤២៣	៦.១០៦	៤.៨៧៩
ទ្រព្យសកម្មជាទុនបម្រុង*	១.៣៩៥	-៣២៤	១.៣៦៨	-៩៣៣	១៨៦	២៩៧	-៦៣៩	-១៧៤	២៨៨	២.២៧២	១.៧៦៣	៤៩៥
សរុប	-៧២	៤.៦៣៦	២.៤៦១	១.៦៦៨	៦.១៣៤	១៤.៩០០	៣.២៥៥	-៧៦	៧.៩២៩	-៥១០	១០.៥៦៦	៤.៥៩២

ការវិនិយោគ នៅកម្ពុជា

(ទ្រព្យសកម្មសុទ្ធ)

វិនិយោគផ្ទាល់នៅកម្ពុជា	១៤.៦៨៤	៤.៥៦៩	៤.០០៩	៣.៥៣៥	៤.១៥៣	១៦.២៦៧	៣.៩៤៣	៣.៤១៤	៥.៤២៣	៥.១១៤	១៧.៤៩៧	៤.១២៨
វិនិយោគលើផលបត្រនៅកម្ពុជា	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងទៀតនៅកម្ពុជា	១១.៧២៥	១.៨៩៥	-២	-១.៥៦៩	១១៣	៤៣៦	-១.៦៤៤	-១.៧៧៣	-៣៨២	-១.០៦៦	-៤.៨៦៦	-២.៨៤៤
សរុប	២៦.៤០៩	៦.៤៦៤	៤.០០៧	១.៩៦៦	៤.២៦៦	១៦.៧០៣	២.២៩៩	១.៦៤១	៤.០៤១	៤.០៤៨	១២.៦៣១	១.២៨៤

សមតុល្យ

(ទ្រព្យសកម្មសុទ្ធដកទ្រព្យសកម្មសុទ្ធ)

វិនិយោគផ្ទាល់	-១៤.០៦៦	-៤.៣៦៦	-៣.៩០៦	-៣.៤៤០	-៣.៩៣៣	-១៥.៦៤៥	-៣.៨០៩	-៣.២៦៣	-៥.១៦៨	-៤.៩៥៤	-១៧.១៩៧	-៣.៩៦៨
វិនិយោគលើផលបត្រ	៥១៦	១១៥	១.០៥៥	២១២	៥៦	១.៤៣៨	-៥២៦	៣០២	១.៧៤១	៤៨១	១.៩៩៣	-៩៤២
វិនិយោគផ្សេងទៀត	-១៤.៣២៥	២.៧៤៨	-៦២	៣.៨៦៣	៥.៥៥៩	១២.១០៧	៥.៩៣០	១.៤១៧	៦.០២៦	-២.៣៥៦	១០.៩៧៣	៧.៧២៤
ទ្រព្យសកម្មជាទុនបម្រុង*	១.៣៩៥	-៣២៤	១.៣៦៨	-៩៣៣	១៨៦	២៩៧	-៦៣៩	-១៧៤	២៨៨	២.២៧២	១.៧៦៣	៤៩៥
សមតុល្យគណនីហិរញ្ញវត្ថុ	-២៦.៤៨១	-១.៨២៨	-១.៥៤៦	-២៩៨	១.៨៦៨	-១.៨០៣	៩៥៦	-១.៧១៧	២.៨៨៧	-៤.៥៥៧	-២.៤៦៧	៣.៣០៨
*រាប់បញ្ចូលមាស និងសិទ្ធិដកពិសេស												
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.១០២	៤.០៨៤	៤.១០៥	៤.១៣៤	៤.១១៩	៤.១១១	៤.០៧២	៤.០៨៣	៤.០៩០	៤.០៩៥	៤.០៧២	៤.០១៩

តារាង ៖ ស្ថានភាពវិនិយោគអន្តរជាតិ

គិតជាប៊ីលានដុល្លារ												
ស្ថានភាពវិនិយោគអន្តរជាតិ	២០២២	ត្រី១-២៣	ត្រី២-២៣	ត្រី៣-២៣	ត្រី៤-២៣	២០២៣	ត្រី១-២៤	ត្រី២-២៤	ត្រី៣-២៤	ត្រី៤-២៤	២០២៤	ត្រី១-២៥
ទ្រព្យសកម្មសរុប	១១៣.៧២២	១២១.៧៦២	១២៨.១៦៥	១២៨.៣០៩	១៣៧.១៥៨	១៣៧.១៥៨	១៣៨.២៦៩	១៤០.៦៣២	១៥១.៥៨១	១៥១.៥២៨	១៥១.៥២៨	១៥៦.០៧០
វិនិយោគផ្ទាល់	៥.៤៤០	៥.៥៦២	៥.៧៦៧	៥.៨៥៣	៦.០១៥	៦.០១៥	៦.០៤៨	៦.៣៤៦	៦.៥២១	៦.៦២៦	៦.៦២៦	៦.៧៤០
ភាគហ៊ុន	៥.៤៤០	៥.៥៦២	៥.៧៦៧	៥.៨៥៣	៦.០១៥	៦.០១៥	៦.០៤៨	៦.៣៤៦	៦.៥២១	៦.៦២៦	៦.៦២៦	៦.៧៤០
បំណុល	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគលើផលបត្រ	៤.៣១២	៤.៣៧២	៥.៥១៩	៥.៧៣២	៥.៨៥០	៥.៨៥០	៥.៣២៥	៥.៧៣៤	៧.៤៥០	៧.៥១៤	៧.៥១៤	៦.៩៩៩
ភាគហ៊ុន	៣.៨៥៦	៣.៩២៦	៣.៦០៦	៣.៦៣២	៣.៧៥២	៣.៧៥២	៣.៨៥៥	៣.៨៥២	៤.១០៤	៤.២៦៥	៤.២៦៥	៤.៣១៧
បំណុល	៧៦៦	៤៤៦	១.៩១៣	២.១០០	២.០៩៨	២.០៩៨	១.៤៧១	១.៤៨២	៣.៣៤៥	៣.២៤៩	៣.២៤៩	២.៦៨២
និស្សន្ទហិរញ្ញវត្ថុ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងទៀត	៣០.៦៤៧	៣៨.១៩៦	៣៦.៩៦៩	៣៩.១៩១	៤៣.៥៥៧	៤៣.៥៥៧	៤៧.៤៥៤	៤៦.៣២៧	៥២.៤៣០	៤៦.២៧០	៤៦.២៧០	៤៦.៧៣៣
ហ៊ុនផ្សេងទៀត	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ប្រាក់បញ្ញើ និងរូបិយវត្ថុ	២៧.៨២៣	៣២.៦៣០	៣៣.៤៤២	៣៥.៩៦៤	៤០.៥៨៥	៤០.៥៨៥	៤៣.៩៨៦	៤៣.១៥៧	៤៨.៤២០	៤២.៨៦២	៤២.៨៦២	៤៦.១៤០
ប្រាក់កម្ចី	០	០	០	០	០	០	០	០	០	០	០	០
ឥណទាន និងបុរេប្រទានពាណិជ្ជកម្ម	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
គណនីត្រូវទាញយកផ្សេងទៀត	២.៨២៤	៥.៥៦៧	៣.៥២៧	៣.២២៨	៣.០៥២	៣.០៥២	៣.៤៦៩	៣.១៧០	៣.៨១០	៣.៤០៤	៣.៤០៤	៥៩៣
ទ្រព្យសកម្មជាទុនបម្រុងបរទេស	៧៣.៣២២	៧៣.៦៣២	៧៥.៩១០	៧៤.៨៣២	៨១.៦៩៣	៨១.៦៩៣	៧៩.៤០២	៨២.២២៥	៨៥.១៤០	៨០.៧០៥	៨០.៧០៥	៨៥.៥៩៧
ទ្រព្យសកម្មសរុប	២៧៨.៥៦៥	២៧៨.២០៦	២៨៧.៥៦៣	២៨៨.០៤០	២៩០.២៩៣	២៩០.២៩៣	២៨៧.៦៨៤	២៩២.៩៤២	២៩៤.៨៤៣	២៩៤.២៩៩	២៩៤.២៩៩	៣៣៨.៦៩០
វិនិយោគផ្ទាល់	១៤៣.៤០៤	១៤៥.២៨៥	១៤២.៦៦៣	១៤៥.៧២០	១៤៧.៨៧៤	១៤៧.៨៧៤	១៤០.០៤៣	១៤៦.៨៦៥	១៤៥.៦៨២	១៤៦.២២១	១៤៦.២២១	១៤៦.១៧៦
ភាគហ៊ុន	១៤១.៦៤៩	១៤៣.៥៥៥	១៤០.៩០២	១៤៣.៩៦២	១៤៦.១៣៣	១៤៦.១៣៣	១៤៥.៣១៩	១៤៦.១១២	១៤៧.៥៥០	១៤៧.៥៥០	១៤៧.៥៥០	១៤៧.៥៥០
បំណុល	១.៧៥៥	១.៧២៨	១.៧៦១	១.៧៥៨	១.៧៤១	១.៧៤១	១.៧២៤	១.៧៥៣	១.៧៣២	១.៧៧៧	១.៧៧៧	១.៧០៦
វិនិយោគលើផលបត្រ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ភាគហ៊ុន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
បំណុល	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
និស្សន្ទហិរញ្ញវត្ថុ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងទៀត	៩២.១៦០	៩២.៩២២	៩៤.៩០០	៩២.៣២១	៩២.៤២០	៩២.៤២០	៩៧.៦៤០	៩៦.០៧៦	៩៨.១៧១	៩៧.០៧៧	៩៧.០៧៧	១០៤.៥១៥
ហ៊ុនផ្សេងទៀត	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ប្រាក់បញ្ញើ និងរូបិយវត្ថុ	១៨.៩៨៣	១៨.៩២០	១៨.៩២៣	១៨.៣៧៤	១៨.៩២១	១៨.៩២១	១៨.០៤៣	១៨.៧៧៤	១៨.០៧៧	១៨.៩២៦	១៨.៩២៦	១៨.៩២៦
ប្រាក់កម្ចី	៧១.៧៧៧	៧៣.០៧៤	៧៥.០៣៧	៧៣.០០៦	៧៣.១៦៣	៧៣.១៦៣	៧៩.៥៩៧	៧៧.៩២០	៧៩.០៩៣	៧៩.១៥១	៧៩.១៥១	៨០.៦៩៩
ឥណទាន និងបុរេប្រទានពាណិជ្ជកម្ម	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
គណនីត្រូវទាញយកផ្សេងទៀត	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
សិទ្ធិដកពិសេស	១.៣៩០	១.៣៨៧	១.៤០៣	១.៣៧៧	១.៣៩៦	១.៣៩៦	១.៣៦៥	១.៣៧៧	១.៤០០	១.៣៧៧	១.៣៧៧	១.៣៩០
ស្ថានភាពវិនិយោគអន្តរជាតិសរុប	-១៦១.៨៨២	-១៥៦.៨៨៤	-១៦៣.៣៩៨	-១៦២.៧៧១	-១៥៣.១៣៨	-១៥៣.១៣៨	-១៥៩.៤១៥	-១៥២.៣១០	-១៤៣.៣១២	-១៤៣.៧៧៥	-១៤៣.៧៧៥	-១៤៦.៦២១
វិនិយោគផ្ទាល់	-១៧៧.៩៦៣	-១៧៥.៧២៣	-១៨៦.៨៥៦	-១៨៥.៨៦៧	-១៩១.៨៨៤	-១៩១.៨៨៤	-១៩៣.៩៥៥	-២០០.៥២០	-២០៣.១៦១	-២០៥.៥៥៥	-២០៥.៥៥៥	-២០៧.៨៣៥
ភាគហ៊ុន	-១៧៦.២០៨	-១៧៧.៩៥៣	-១៨៥.១៣៦	-១៨៤.១០៥	-១៩០.១៧៧	-១៩០.១៧៧	-១៩២.២៣១	-១៩៥.៧៦៦	-២០១.៥២៤	-២០៣.៨៧៧	-២០៣.៨៧៧	-២០៥.៧៣០
បំណុល	-១.៧៥៥	-១.៧២៨	-១.៧៦១	-១.៧៥៨	-១.៧៤១	-១.៧៤១	-១.៧២៤	-១.៧៥៣	-១.៧៣២	-១.៧៧៧	-១.៧៧៧	-១.៧០៦
វិនិយោគលើផលបត្រ	៤.៣១២	៤.៣៧២	៥.៥១៩	៥.៧៣២	៥.៨៥០	៥.៨៥០	៥.៣២៥	៥.៧៣៤	៧.៤៥០	៧.៥១៤	៧.៥១៤	៦.៩៩៩
ភាគហ៊ុន	៣.៨៥៦	៣.៩២៦	៣.៦០៦	៣.៦៣២	៣.៧៥២	៣.៧៥២	៣.៨៥៥	៣.៨៥២	៤.១០៤	៤.២៦៥	៤.២៦៥	៤.៣១៧
បំណុល	៧៦៦	៤៤៦	១.៩១៣	២.១០០	២.០៩៨	២.០៩៨	១.៤៧១	១.៤៨២	៣.៣៤៥	៣.២៤៩	៣.២៤៩	២.៦៨២
និស្សន្ទហិរញ្ញវត្ថុ	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
វិនិយោគផ្សេងទៀត	-៦១.៥១៣	-៥៨.៧២៥	-៥៧.៩៣១	-៥៣.១៦៩	-៥៨.៨២៣	-៥៨.៨២៣	-៥០.១៤៧	-៣៩.៧៧៤	-៣២.៧៥១	-៣៦.៨០៧	-៣៦.៨០៧	-៣៧.៧៥២
ហ៊ុនផ្សេងទៀត	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
ប្រាក់បញ្ញើ និងរូបិយវត្ថុ	៤.៤៥១	៤.៤៧០	៤.៤៥០	៤.៤៥០	៤.៤៥១	៤.៤៥១	៤.៤៥១	៤.៤៥១	៤.៤៥១	៤.៤៥១	៤.៤៥១	៤.៤៥១
ប្រាក់កម្ចី	-៧១.៧៨៧	-៧៣.០៧៤	-៧៥.០៣៧	-៧២.៦០៦	-៧៣.១៦៣	-៧៣.១៦៣	-៦៩.៦០៣	-៦៧.៩២០	-៦៧.៩២០	-៦៧.៩២០	-៦៧.៩២០	-៧១.៧៨៧
ឥណទាន និងបុរេប្រទានពាណិជ្ជកម្ម	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន	មិនមាន
គណនីត្រូវទាញយកផ្សេងទៀត	២.៨២៤	៥.៥៦៧	៣.៥២៧	៣.២២៨	៣.០៥២	៣.០៥២	៣.៤៦៩	៣.១៧០	៣.៨១០	៣.៤០៤	៣.៤០៤	៥៩៣
សិទ្ធិដកពិសេស	-១.៣៩០	-១.៣៨៧	-១.៤០៣	-១.៣៧៧	-១.៣៩៦	-១.៣៩៦	-១.៣៦៥	-១.៣៧៧	-១.៤០០	-១.៣៧៧	-១.៣៧៧	-១.៣៩០
ទ្រព្យសកម្មជាទុនបម្រុង	៧៣.៣២២	៧៣.៦៣២	៧៥.៩១០	៧៤.៨៣២	៨១.៦៩៣	៨១.៦៩៣	៧៩.៤០២	៨២.២២៥	៨៥.១៤០	៨០.៧០៥	៨០.៧០៥	៨៥.៥៩៧
អត្រាប្តូរប្រាក់ (ដុល្លារ/រៀល)	៤.១១៤	៤.០៥៧	៤.១៣១	៤.១២៤	៤.០៥៥	៤.០៥៥	៤.០៥៥	៤.១១៤	៤.០៦៣	៤.០៣០	៤.០៣០	៤.០២២

តារាង ៖ បំណុលក្រៅប្រទេស បែងចែកតាមប្រភេទ

គិតជាប៊ីលានរៀល

បំណុលក្រៅប្រទេស	២០២២	ត្រីម-១-២៣	ត្រីម-២-២៣	ត្រីម-៣-២៣	ត្រីម-៤-២៣	២០២៣	ត្រីម-១-២៤	ត្រីម-២-២៤	ត្រីម-៣-២៤	ត្រីម-៤-២៤	២០២៤	ត្រីម-១-២៥
រដ្ឋាភិបាលទូទៅ	៤១.០៥៩	៤១.៦២៤	៤៤.១១៤	៤៣.៩៩២	៤៥.៦៩៣	៤៥.៦៩៣	៤៤.៤៩៣	៤៥.៩២០	៤៧.៤៨២	៤៨.០០៧	៤៨.០០៧	៤៨.២៨១
កម្ចីពីមូលនិធិរូបិយវត្ថុអន្តរជាតិ	០	០	០	០	០	០	០	០	០	០	០	០
ប្រាក់បញ្ញើ និងរូបិយវត្ថុ	០	០	០	០	០	០	០	០	០	០	០	០
មូលបត្របំណុល	០	០	០	០	០	០	០	០	០	០	០	០
ប្រាក់កម្ចី	៤១.០៥៩	៤១.៦២៤	៤៤.១១៤	៤៣.៩៩២	៤៥.៦៩៣	៤៥.៦៩៣	៤៤.៤៩៣	៤៥.៩២០	៤៧.៤៨២	៤៨.០០៧	៤៨.០០៧	៤៨.២៨១
បំណុលត្រូវសងផ្សេងទៀត	០	០	០	០	០	០	០	០	០	០	០	០
ធនាគារ ជាតិ នៃ កម្ពុជា	១.៣៩០	១.៣៨៧	១.៤០៣	១.៣៧៧	១.៣៩៦	១.៣៩៦	១.៣៦៥	១.៣៧៧	១.៤០០	១.៣៣៧	១.៣៣៧	១.៣៥០
កម្ចីពីមូលនិធិរូបិយវត្ថុអន្តរជាតិ	១.៣៩០	១.៣៨៧	១.៤០៣	១.៣៧៧	១.៣៩៦	១.៣៩៦	១.៣៦៥	១.៣៧៧	១.៤០០	១.៣៣៧	១.៣៣៧	១.៣៥០
ប្រាក់បញ្ញើ និងរូបិយវត្ថុ	០	០	០	០	០	០	០	០	០	០	០	០
មូលបត្របំណុល	០	០	០	០	០	០	០	០	០	០	០	០
ប្រាក់កម្ចី	០	០	០	០	០	០	០	០	០	០	០	០
បំណុលត្រូវសងផ្សេងទៀត	០	០	០	០	០	០	០	០	០	០	០	០
សាធិវកម្មទទួលប្រាក់បញ្ញើ*	៤៩.៧១៣	៤៩.៩១២	៤៩.៣៨៥	៤៦.៩៩៤	៤៥.៣៣៣	៤៥.៣៣៣	៤១.៧៨៤	៣៨.៧៨១	៣៦.២៩១	៣៣.៧៣៥	៣៣.៧៣៥	២៩.៦៨៥
ប្រាក់បញ្ញើ និងរូបិយវត្ថុ	១៨.៩៨៣	១៨.៤៦០	១៨.៤៦៣	១៨.៣៧៨	១៧.៨៦១	១៧.៨៦១	១៧.០៤៣	១៦.៧៧៩	១៦.០៧៧	១៥.៨៦៦	១៥.៨៦៦	១៥.៨០៦
មូលបត្របំណុល	២	២	១	១	២	២	១	១	៣	២	២	០
ប្រាក់កម្ចី	៣០.៧២៩	៣១.៤៥០	៣០.៩២១	២៨.៦១៥	២៧.៤៧០	២៧.៤៧០	២៤.៧៤០	២២.០០០	២០.២១០	១៧.៨៦៧	១៧.៨៦៧	១៣.៨៧៩
បំណុលត្រូវសងផ្សេងទៀត	០	០	០	០	០	០	០	០	០	០	០	០
វិស័យផ្សេង ទៀត	១.៥៧៥	១.៦០២	១.៥៧៦	១.៥៣២	១.៥២៦	១.៥២៦	១.៥៧៩	១.៥៥១	១.៤៨០	១.៤៤៧	១.៤៤៧	១.៣៦៩
ប្រាក់បញ្ញើ និងរូបិយវត្ថុ	០	០	០	០	០	០	០	០	០	០	០	០
មូលបត្របំណុល	០	០	០	០	០	០	០	០	០	០	០	០
ប្រាក់កម្ចី	១.៥៧៥	១.៥៣៥	១.៥៧៦	១.៥៣២	១.៥២៦	១.៥២៦	១.៥៧៩	១.៥៥១	១.៤៨០	១.៤៤៧	១.៤៤៧	១.៣៦៩
បំណុលត្រូវសងផ្សេងទៀត	១២៧	១៦៦	១៧១	១៩៤	១៨៦	១៨៦	២១៧	១៨៣	១៨១	១៥៤	១៥៤	១៧៣
បំណុលក្រៅប្រទេស (សរុប)	៩៣.៧៣៧	៩៤.៥២៥	៩៦.៤៧៨	៩៣.៨៩៤	៩៣.៩៨៨	៩៣.៩៨៨	៨៩.២២១	៨៧.៦២៩	៨៦.៦៤៤	៨៤.៥២៧	៨៤.៥២៧	៨០.៦៨៦
*សាធិវកម្មទទួលប្រាក់បញ្ញើលើកលែងធនាគារជាតិនៃកម្ពុជា												
អត្រាប្តូរប្រាក់ (រៀល/ដុល្លារ)	៤.១១៨	៤.០៥៧	៤.១៣១	៤.១២៥	៤.០៨៥	៤.០៨៥	៤.០៨៥	៤.១១៤	៤.០៦៣	៤.០៣០	៤.០៣០	៤.០០២

តារាង១១ ៖ អនុធាតុជញ្ជីងទូទាត់

អនុប្រភពជញ្ជីងទូទាត់											
	២០២២	ត្រីម-២៣	ត្រីម-២៣	ត្រីម-២៣	ត្រីម-២៣	ត្រីម-២៣	២០២៣	ត្រីម-២៤	ត្រីម-២៤	២០២៤	ត្រីម-២៤
ការនាំចេញទំនិញធ្លៀបនឹងគណនីចរន្ត	៧៩,៣%	៧២,២%	៧៤,៧%	៧៦,២%	៧៤,៥%	៧៤,៥%	៧៤,៤%	៧៤,២%	៧៣,៥%	៧៤,៨%	៧៤,២%
ការនាំចូលទំនិញធ្លៀបនឹងគណនីចរន្ត	៨៧%	៨៣,៩%	៨៥,២%	៨៥,៧%	៨៦,៦%	៨៥,៤%	៨៥,៤%	៨៧,៤%	៨៧,៩%	៨៨%	៨៧,៧%
ការនាំចេញទំនិញនិងសេវាធ្លៀបនឹង ជ.ស.ស.	៦៤%	៦០,៧%	៦៧,២%	៦៦,៦%	៦៥,៥%	៦៥%	៦៥%	៦៥,៧%	៦៨,៧%	៦៨,៩%	៧០%
ការនាំចូលទំនិញនិងសេវាធ្លៀបនឹង ជ.ស.ស.	៨៧,២%	៦៦,២%	៦៨,៤%	៦៨,៨%	៧២,២%	៦៨,៩%	៦៨,៩%	៦៧,៤%	៨០,៩%	៧៤,៦%	៧៤,៨%
ចំណូលពីការវិនិយោគធ្លៀបនឹងគណនីចរន្ត (ឥណទាន)	១,១%	១,៣%	១,៣%	១,២%	០,៨%	១,២%	១,២%	១,៥%	០,៨%	១,៤%	១,២%
ចំណូលពីការវិនិយោគធ្លៀបនឹងគណនីចរន្ត (ឥណទាន)	៤,៧%	៥,៨%	៤%	៣,៥%	២,៥%	៣,៩%	៣,៩%	២,២%	២,៥%	២,២%	៣,១%
សមតុល្យគណនីចរន្តធ្លៀបនឹង ជ.ស.ស.	-១៩%	-១,២%	៣,៩%	៣,៣%	០,៨%	១,៣%	១,៣%	៤,៥%	-៧,១%	០,៥%	០,២%
ទ្រព្យសកម្មជាទុបប្រមូលគិតជាចំនួនខែនៃការនាំចូលគ្រា	៧,៦	៧,៤	៧,៥	៧,០	៧,៨	៧,៨	៧,៨	៦,៩	៧,៤	៧,៤	៧,៨

កំណត់បន្ទាញបច្ចេកទេស

ឧស្សាហកម្ម និងនិយមន័យ

ស្ថិតិជញ្ជីងទូទាត់ (BOP) និងស្ថិតិស្ថានភាពវិនិយោគអន្តរជាតិ (IIP) ត្រូវបានចងក្រងដោយ ការិយាល័យស្ថិតិវិស័យក្រៅប្រទេសនៃនាយកដ្ឋានស្ថិតិនៃធនាគារជាតិនៃកម្ពុជា និងបោះផ្សាយ ជារៀងរាល់ត្រីមាស ជាប្រចាំ (គិតជាបីលានរៀល)។ ចាប់ពីត្រីមាសទី១ ឆ្នាំ២០១៩ តទៅ ធនាគារជាតិ នៃកម្ពុជា នឹងផ្សព្វផ្សាយទិន្នន័យស្ថិតិជញ្ជីងទូទាត់ (BOP) និងស្ថានភាពវិនិយោគអន្តរជាតិ (IIP) តាម វិធីសាស្ត្រចងក្រងស្ថិតិជញ្ជីងទូទាត់ និងស្ថានភាពវិនិយោគអន្តរជាតិបោះពុម្ពលើកទី៦ (BPM6) ក្នុង ឆ្នាំ២០០៩ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)។

ស្ថិតិនេះគ្របដណ្តប់រាល់ប្រតិបត្តិការសេដ្ឋកិច្ចរបស់អង្គភាពសេដ្ឋកិច្ចទាំងអស់ រួមមាន រដ្ឋា- ភិបាលទូទៅ ធនាគារកណ្តាល គ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ គ្រឹះស្ថានហិរញ្ញវត្ថុផ្សេងទៀត សហគ្រាសអាជីវកម្ម អង្គភាពគ្រួសារ និងគ្រឹះស្ថានមិនរកប្រាក់ចំណេញបម្រើអង្គភាពគ្រួសារជា និវាសជនរបស់ប្រទេសកម្ពុជាជាមួយនឹងអនិវាសជន។ គ្រប់ប្រតិបត្តិការត្រូវបានកត់ត្រាតាមថ្លៃ ទីផ្សារក្នុងករណីដែលអាចធ្វើទៅបាន និងកត់ត្រាលើមូលដ្ឋានបូកបង្គុំរួច។ ជាក់ស្តែង ដោយសារពុំ មានប្រភពទិន្នន័យគ្រប់គ្រាន់ ទិន្នន័យនិងចំណាត់ថ្នាក់មួយចំនួនត្រូវបានប៉ាន់ស្មានដើម្បីបំពេញបន្ថែម។ ទិន្នន័យពាណិជ្ជកម្មទំនិញត្រូវបានប្រមូលពីអត្តនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ដោយការនាំចេញកត់ត្រាតាមមូលដ្ឋាន F.O.B ខណៈការនាំចូលដែលមានតម្លៃ C.I.F ត្រូវបានកែតម្រូវទៅជាតម្លៃ F.O.B។ ទិន្នន័យរដ្ឋបាលផ្សេងទៀត ជាពិសេសទិន្នន័យសម្រាប់ផ្នែកសេវា ចំណូលបឋម និងចំណូលបន្ទាប់បន្សំ ត្រូវបានកត់ត្រានៅពេលប្រតិបត្តិការសេដ្ឋកិច្ចកើតឡើង ឬផ្អែក លើមូលដ្ឋានបូកបង្គុំរួច ស្របពេលដែលទិន្នន័យផ្សេងទៀតដែលមិនអាចរកបានពីទិន្នន័យរដ្ឋបាល ត្រូវបានយកពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ (ITRS) ដែលកត់ត្រាតាមមូលដ្ឋានសាច់ប្រាក់ និងទិន្នន័យប៉ាន់ស្មានពីការធ្វើអង្កេត (ប្រសិនបើមាន)។ ដូចគ្នានេះដែរ ប្រតិបត្តិការហិរញ្ញវត្ថុក៏ត្រូវបាន កត់ត្រានៅពេលមានប្រតិបត្តិការសេដ្ឋកិច្ចកើតឡើង ឬតាមមូលដ្ឋានបូកបង្គុំរួច។ ការកត់ត្រាបំណុល ហួសកាលកំណត់ត្រូវបានធ្វើឡើងស្របតាមស្តង់ដារនៃវិធីសាស្ត្រចងក្រងស្ថិតិជញ្ជីងទូទាត់ និងស្ថានភាព វិនិយោគអន្តរជាតិ បោះពុម្ពលើកទី៦ របស់មូលនិធិរូបិយវត្ថុអន្តរជាតិ។

ទន្ទឹមនេះដែរ ការចងក្រងស្ថិតិជញ្ជីងទូទាត់ និងស្ថិតិស្ថានភាពវិនិយោគអន្តរជាតិ ក៏នៅមាន បញ្ហាប្រឈមមួយចំនួនផងដែរ។ ចំពោះគណនីចរន្ត អ្នកចងក្រងស្ថិតិបានជួបនូវការលំបាកដូចជា (១) ការប្រមូលទិន្នន័យទំនិញដែលពុំបានឆ្លងកាត់តាមគយ (២) ទិន្នន័យសេវាផ្សេងៗ និងចំណូល បឋមដែលទទួលបានពីទិន្នន័យរដ្ឋបាលមួយចំនួនមានតែជាទិន្នន័យប្រចាំឆមាស ឬប្រចាំឆ្នាំ និង តាមរយៈការអង្កេតម្តងម្កាល និង (៣) ប្រភពទិន្នន័យពីព័ត៌មានអំពីចំណូលបន្ទាប់បន្សំក្រោមទម្រង់ជា ការបង្វែរឯកជន បង្វែរផ្លូវការ និងបង្វែរដើមទុន នៅមានកម្រិត។ ដូចគ្នានេះ ទិន្នន័យផ្នែកស្ថានភាព វិនិយោគអន្តរជាតិក៏នៅមានកម្រិតនៅឡើយ ដូចជាស្ថិតិវិនិយោគផ្ទាល់បរទេស និង វិនិយោគផ្សេង ទៀតរបស់ផ្នែកឯកជននិងវិនិយោគរបស់និវាសជនកម្ពុជាទៅក្រៅប្រទេស ដោយសារកង្វះខាត ប្រភពទិន្នន័យ។ បច្ចុប្បន្ន ស្ថិតិវិនិយោគផ្ទាល់បរទេសគឺពឹងផ្អែកទាំងស្រុងទៅលើទិន្នន័យរដ្ឋបាល ប៉ុន្តែជាស្តង់ដារ ទិន្នន័យនេះត្រូវបានចងក្រងដោយផ្អែកលើលទ្ធផលអង្កេតជាទៀងទាត់។ ដូចគ្នានេះ ការចងក្រងស្ថិតិវិនិយោគបរទេសផ្អែកលើប្រភពដើមរបស់វិនិយោគិនបរទេសនៅមានកម្រិតនៅឡើយ។ ចំពោះស្ថិតិស្ថានភាពបំណុលបរទេស ទិន្នន័យបច្ចុប្បន្នមានត្រឹមតែស្ថានភាពបំណុលផ្នែករដ្ឋាភិបាល

និងវិស័យធនាគារតែប៉ុណ្ណោះ ខណៈស្ថានភាពបំណុលក្រៅប្រទេសរបស់វិស័យឯកជនក្រៅពីធនាគារមិនទាន់មានទិន្នន័យនៅឡើយ។

ការនាំចេញ និងការនាំចូលទំនិញ

ការប៉ាន់ស្មានសម្រាប់ផ្នែកពាណិជ្ជកម្មទំនិញទូទៅ ត្រូវបានធ្វើឡើងសម្រាប់ការនាំចេញ និងការនាំចូលទំនិញជាប់ពន្ធ និងរួចពន្ធ ព្រមទាំងការធ្វើពាណិជ្ជកម្មទំនិញក្រៅផ្លូវការផងដែរ។

ការនាំចេញទំនិញ ត្រូវបានប៉ាន់ស្មានតាមប្រភេទមុខទំនិញសំខាន់ៗ ដូចជា ការនាំចេញផលិតផលកាត់ដេរ (សម្លៀកបំពាក់ ស្បែកជើង ទំនិញសម្រាប់ធ្វើដំណើរ និងផលិតផលកាត់ដេរផ្សេងទៀត) ផលិតផលកម្មឥសានក្រៅពីកាត់ដេរ (គ្រឿងបន្លាស់យានយន្ត គ្រឿងបរិក្ខារអគ្គិសនី ទោចក្រយាន និងផលិតផលកម្មឥសានផ្សេងទៀត) ផលិតផលកសិកម្ម (កៅស៊ូ អង្ករ និងផលិតផលកសិកម្មផ្សេងទៀត) និងការនាំចេញបន្ត ដោយផ្អែកលើទិន្នន័យទទួលបានពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួបផ្សំជាមួយនឹងការប៉ាន់ស្មានបំពេញបន្ថែមលើពាណិជ្ជកម្មក្រៅផ្លូវការ តាមរយៈការសង្កេតពាណិជ្ជកម្មតាមព្រំដែន និងទិន្នន័យបន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធនិងប្រទេសដៃគូពាណិជ្ជកម្ម។

ការនាំចូលទំនិញ ត្រូវបានប៉ាន់ស្មានតាមមុខទំនិញសំខាន់ៗ ដូចជា ការនាំចូលវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ សម្ភារនិងបរិក្ខារសំណង់ យានយន្ត ប្រេងឥន្ធនៈ ម្ហូបអាហារនិងភេសជ្ជៈ មាសមិនមែនរូបិយវត្ថុ និងទំនិញផ្សេងទៀត ដោយផ្អែកតាមទិន្នន័យទទួលបានពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ពីតម្លៃ C.I.F ទៅជាតម្លៃ F.O.B គួបផ្សំជាមួយនឹងការប៉ាន់ស្មានបំពេញបន្ថែមលើពាណិជ្ជកម្មក្រៅផ្លូវការ តាមរយៈការសង្កេតពាណិជ្ជកម្មតាមព្រំដែន និងទិន្នន័យបន្ថែមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងទិន្នន័យរបស់ប្រទេសដៃគូពាណិជ្ជកម្ម។

សេវា

ថ្លៃឈ្នួលដឹកជញ្ជូនត្រូវបានប៉ាន់ស្មានស្មើនឹង ៩% នៃតម្លៃនាំចូល C.I.F ស្របពេលដែលថ្លៃធានារ៉ាប់រងស្មើនឹង ១% នៃតម្លៃនាំចូល C.I.F។ ថ្លៃឈ្នួលដឹកជញ្ជូនសម្រាប់ការនាំចូលនិងការនាំចេញត្រូវបានបែងចែកដោយឡែកពីគ្នា រវាងការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវទឹក ផ្លូវគោក និងការដឹកជញ្ជូនផ្សេងទៀត។ ថ្លៃឈ្នួលដឹកជញ្ជូនសម្រាប់ការនាំចូលដែលដឹកដោយក្រុមហ៊ុនអាកាសចរណ៍របស់អនិវាសជនត្រូវបានប៉ាន់ស្មានដោយប្រើប្រាស់ថ្លៃឈ្នួលដឹកជញ្ជូនគិតជាមធ្យមក្នុងមួយតោនគុណនឹងបរិមាណនៃការនាំចូល។ ថ្លៃឈ្នួលដឹកជញ្ជូនលើការនាំចេញដែលដឹកដោយក្រុមហ៊ុនអាកាសចរណ៍របស់អនិវាសជនត្រូវបានប៉ាន់ស្មានឡើងដោយប្រើប្រាស់វិធីដូចគ្នា។

ការដឹកជញ្ជូនតាមផ្លូវអាកាស ថ្លៃឈ្នួលសេវាអ្នកដំណើរដែលទូទាត់ដោយនិវាសជនឱ្យទៅក្រុមហ៊ុនអាកាសចរណ៍របស់អនិវាសជន ត្រូវបានប៉ាន់ស្មានដោយផ្អែកលើព័ត៌មានអំពីចំនួនអ្នកដំណើរដោយគួបផ្សំជាមួយនឹងទិន្នន័យដែលបានប្រមូលដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលនិងអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ អំពីចំនួននៃការមកដល់ និងការចេញដំណើររបស់និវាសជននិងអនិវាសជន និងចំនួនអ្នកដំណើរតាមជើងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍នីមួយៗ។ ចំណែកថ្លៃសំបុត្រយន្តហោះជាមធ្យមរបស់អ្នកដំណើរជានិវាសជននិងអនិវាសជនដែលបានទូទាត់ឱ្យទៅក្រុមហ៊ុនអាកាសចរណ៍ជានិវាសជននិងអនិវាសជន ត្រូវបានប៉ាន់ស្មានដោយប្រើប្រាស់ទិន្នន័យពីភ្នាក់ងារក្រុមហ៊ុនទេសចរណ៍និងទិន្នន័យតម្លៃសំបុត្រនៅលើគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍។ សេវាដឹកជញ្ជូនតាមផ្លូវអាកាសផ្សេងទៀត ត្រូវបានប៉ាន់ស្មានដោយផ្អែក

លើព័ត៌មានដែលបានផ្តល់ដោយក្រុមហ៊ុនអាកាសចរណ៍របស់អនិវាសន ចំពោះការចំណាយនៅតាម ព្រលានយន្តហោះបរទេស និងព័ត៌មានដែលបានផ្តល់ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចំពោះការចំណាយនៅកម្ពុជាដោយក្រុមហ៊ុនអាកាសចរណ៍របស់អនិវាសន។

ការដឹកជញ្ជូនតាមផ្លូវទឹក ថ្លៃឈ្នួលដឹកជញ្ជូនលើការនាំចូលតាមនាវាសនរបស់អនិវាសនត្រូវបាន ប៉ាន់ស្មានដោយដកចេញថ្លៃឈ្នួលដឹកជញ្ជូនទំនិញនាំចូលតាមអាកាស ពីការប៉ាន់ស្មានថ្លៃឈ្នួលដឹក ជញ្ជូនលើការនាំចូលសរុបគុណនឹងចំណែកនៃការដឹកជញ្ជូនតាមនាវាសនរបស់អនិវាសន។ ថ្លៃឈ្នួល ដឹកជញ្ជូនលើការនាំចេញតាមនាវាសនរបស់អនិវាសនត្រូវបានប៉ាន់ស្មានដោយយកថ្លៃឈ្នួលដឹកជញ្ជូន មធ្យមចំពោះទំនិញនាំចេញគុណនឹងសមាមាត្រនៃការនាំចេញ (គិតជាភាគរយ) ដែលដឹកដោយនាវា របស់អនិវាសន។ សេវាដឹកជញ្ជូនតាមផ្លូវទឹកផ្សេងទៀតត្រូវបានប៉ាន់ស្មានដោយផ្អែកលើព័ត៌មាន ដែលបានផ្តល់ដោយភ្នាក់ងារនាវាចរ និងអាជ្ញាធរកំពង់ផែរបស់អនិវាសន។

សេវាធ្វើដំណើរ (ឥណទាន) ចំណូលពីសេវាធ្វើដំណើរត្រូវបានប៉ាន់ស្មានការចំណាយដាច់ ដោយឡែកៗពីគ្នា តាមប្រភេទអ្នកធ្វើដំណើរ ដូចជា ភ្ញៀវទេសចរ ពាណិជ្ជករ អ្នកការទូត និងអ្នក លេងល្បែង។ ព័ត៌មានស្តីពីចំនួនការមកដល់នៃភ្ញៀវទេសចរ ពាណិជ្ជករ អ្នកការទូតនិងអ្នកលេងល្បែង រយៈពេលនៃការស្នាក់អាស្រ័យនិងការចំណាយគិតជាមធ្យមតាមប្រភេទអ្នកធ្វើដំណើរ ត្រូវបាន ប្រមូលពីក្រសួងទេសចរណ៍ ក្រសួងមហាផ្ទៃ ភ្នាក់ងារធ្វើដំណើរនានា និងតាមរយៈការធ្វើអង្កេត។

សេវាធ្វើដំណើរ (ឥណពន្ធ) ចំណាយលើសេវាធ្វើដំណើរត្រូវបានប៉ាន់ស្មានដោយផ្អែកលើ ចំនួនអ្នកធ្វើដំណើរជាអនិវាសនទៅក្រៅប្រទេស រយៈពេលស្នាក់អាស្រ័យ និងការចំណាយជា មធ្យមតាមប្រភេទនីមួយៗនៅក្រៅប្រទេស។ ការប៉ាន់ស្មានត្រូវបានធ្វើឡើងដោយឡែកពីគ្នាចំពោះ ការធ្វើដំណើរផ្ទាល់ខ្លួននិងជាធុរកិច្ច ប៉ុន្តែក្នុងការបោះពុម្ពផ្សាយទិន្នន័យទាំងពីរនេះពុំបានញែកឱ្យ ដាច់ពីគ្នាទេ។

សេវាផ្សេងៗ រួមមាន សេវាសាងសង់ សេវាធានារ៉ាប់រងនិងប្រាក់សោធននិវត្តន៍ សេវាហិរញ្ញវត្ថុ សេវាកម្រៃនៃការប្រើប្រាស់កម្មសិទ្ធិបញ្ញា សេវាទូរគមនាគមន៍ កុំព្យូទ័រនិងព័ត៌មាន សេវាពាណិជ្ជកម្ម ផ្សេងៗ សេវាផ្ទាល់ខ្លួន វប្បធម៌និងការកំសាន្ត និងទំនិញនិងសេវាផ្សេងៗទៀតមិនមានរាប់បញ្ចូលនៅ កន្លែងផ្សេងទៀត ត្រូវបានប៉ាន់ស្មានផ្អែកលើទិន្នន័យពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ និង ប្រភពទិន្នន័យផ្សេងៗដែលមាន។ ដោយឡែក ទិន្នន័យសេវាកម្មសាលលើធាតុចូលរូបវន្តកាន់កាប់ ដោយអនិវាសន និងសេវាថែទាំនិងជួសជុលមិនមានរាប់បញ្ចូលនៅកន្លែងផ្សេងទៀតពុំទាន់មាន ប្រភពទិន្នន័យ ឬការធ្វើអង្កេតនៅឡើយ។

គណនីចំណូលបឋម (ឥណទាន និងឥណពន្ធ)

គណនីចំណូលបឋម រួមមាន ប្រាក់បៀវត្សរបស់និយោជិត និងចំណូលពីការវិនិយោគបែងចែក តាមប្រភេទឧបករណ៍ហិរញ្ញវត្ថុ ដូចជា វិនិយោគផ្ទាល់ វិនិយោគលើផលបត្រ វិនិយោគផ្សេងទៀត និង ទុនបម្រុងអន្តរជាតិ។ ប្រាក់បៀវត្សរបស់និយោជិត (ឥណទាន) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើ ទិន្នន័យចំនួនពលករធ្វើការនៅក្រៅប្រទេសពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំណូលជា មធ្យមបែងចែកតាមប្រទេសនិងជំនាញ ចំណូលប្រាក់បៀវត្សរបស់និយោជិតជាអនិវាសនធ្វើការនៅ ស្ថានទូតបរទេស។ ខណៈប្រាក់បៀវត្សរបស់និយោជិត (ឥណពន្ធ) ត្រូវបានប៉ាន់ស្មានតាមទិន្នន័យ ដែលទទួលបានពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ។ ចំពោះចំណូលរបស់វិនិយោគផ្ទាល់ (ឥណទាន) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យដែលទទួលបានពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការ

អន្តរជាតិ។ ទន្ទឹមនេះ ចំណូលរបស់វិនិយោគផ្ទាល់ (ឥណទាន) ត្រូវបានប៉ាន់ស្មានពីចំណូលវិនិយោគផ្ទាល់ របស់អនិវាសជនលើវិស័យធនាគារ សហគ្រាសវិនិយោគដែលចុះបញ្ជីទទួលបានប្រព័ន្ធអនុគ្រោះពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងវិស័យកាស៊ីណូ ខណៈចំណូលពីក្រុមហ៊ុនវិនិយោគផ្សេងទៀតមិនទាន់ មានប្រភពទិន្នន័យផ្លូវការ ឬការធ្វើអង្កេតនៅឡើយ។ ដោយឡែក ប្រាក់ចំណូលវិនិយោគលើផលបត្រ (ឥណទាន) ត្រូវបានប៉ាន់ស្មានតាមទិន្នន័យដែលទទួលបានពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ខណៈផ្នែកឥណទានមិនទាន់មានប្រភពទិន្នន័យ ដោយសារទីផ្សារមូលបត្រនៅកម្ពុជាទើបនឹងបង្កើតថ្មី និងពុំទាន់មានដំណើរការសកម្មឡើយ។ ប្រាក់ចំណូលពីការវិនិយោគផ្សេងទៀត (ឥណទាន) ត្រូវបាន ប៉ាន់ស្មានតាមទិន្នន័យដែលទទួលបានពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ស្របពេលដែល ផ្នែកឥណទានត្រូវបានប៉ាន់ស្មានទៅតាមស្ថិតិបំណុលក្រៅប្រទេសដែលបានមកពីនាយកដ្ឋាន គ្រប់គ្រងបំណុលនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុលនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចំណាយការប្រាក់ទៅឱ្យអនិវាសជនដោយគ្រឹះស្ថានធនាគារ និងទិន្នន័យដែលទទួលបាន ពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ខណៈដែលចំណាយការប្រាក់របស់វិស័យឯកជនផ្សេង ទៀតមិនទាន់មានប្រភពទិន្នន័យឬការធ្វើអង្កេតនៅឡើយ។ ចំពោះចំណូលពីការវិនិយោគទុនបម្រុង បរទេសត្រូវបានប៉ាន់ស្មានតាមរយៈទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា។

គណនីបន្ទាប់បន្សំ (ឥណទាន និងឥណទាន)

ចំណូលបន្ទាប់បន្សំ (ឥណទាន) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យរបស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា និងស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល។ បន្ថែមលើនេះ ប្រាក់បង្វែររបស់ពលករត្រូវបានប៉ាន់ស្មាន ដោយផ្អែកលើទិន្នន័យចំនួនពលករធ្វើការនៅក្រៅប្រទេសពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចំណូលជាមធ្យមបែងចែកតាមប្រទេសនិងជំនាញ គូបផ្សំនឹងទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការ អន្តរជាតិ។ ដូចគ្នានេះ ចំណូលបន្ទាប់បន្សំ (ឥណទាន) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើស្ថិតិហិរញ្ញវត្ថុរដ្ឋា- ភិបាលចំពោះវិស័យរដ្ឋាភិបាល និងទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិចំពោះវិស័យ ផ្សេងទៀត។

គណនីដើមទុន

ទិន្នន័យអំពីការលើកលែងបំណុលផ្លូវការត្រូវបានប៉ាន់ស្មានផ្អែកលើទិន្នន័យប្រមូលពី នាយកដ្ឋានគ្រប់គ្រងបំណុលនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុលនៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ទិន្នន័យអំពីការលើកលែងបំណុលរបស់ផ្នែកឯកជនពុំទាន់អាចរក បាននៅឡើយ។ ទិន្នន័យអំពីបង្វែរដើមទុនផ្សេងទៀត ត្រូវបានប៉ាន់ស្មានផ្អែកលើទិន្នន័យប្រមូលពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

គណនីហិរញ្ញវត្ថុ

វិនិយោគផ្ទាល់នៅក្រៅប្រទេស ត្រូវបានបែងចែកតាមប្រភេទឧបករណ៍ ដូចជា វិនិយោគផ្ទាល់ វិនិយោគលើផលបត្រ វិនិយោគលើឧបករណ៍និស្សន្ទ វិនិយោគផ្សេងទៀត និងទ្រព្យសកម្មជាទុនបម្រុង។ វិនិយោគផ្ទាល់ (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យប្រព័ន្ធរាយការណ៍ ប្រតិបត្តិការអន្តរជាតិ ខណៈវិនិយោគផ្ទាល់ (ផ្នែកទ្រព្យអកម្ម) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើ ទិន្នន័យវិនិយោគផ្ទាល់របស់អនិវាសជនលើវិស័យធនាគារ សហគ្រាសវិនិយោគដែលចុះបញ្ជីទទួល បានប្រព័ន្ធអនុគ្រោះពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការវិនិយោគរបស់ក្រុមហ៊ុនវិនិយោគផ្សេងទៀតត្រូវ បានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ដោយសារពុំទាន់មាន

ទិន្នន័យពីការធ្វើអង្កេត។ ដោយឡែក ការវិនិយោគលើផលបត្រ (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានតាមទិន្នន័យពីគ្រឹះស្ថានធនាគារ និងទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ខណៈផ្នែកទ្រព្យសកម្មមិនទាន់មានប្រភពទិន្នន័យដោយសារទីផ្សារមូលបត្រនៅកម្ពុជាទើបនឹងបង្កើតថ្មីនិងពុំទាន់មានដំណើរការសកម្មឡើយ។ ចំពោះការវិនិយោគលើឧបករណ៍និស្សន្ទពុំទាន់មានប្រភពទិន្នន័យនៅឡើយ។ ការវិនិយោគផ្សេងទៀត (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យពីគ្រឹះស្ថានធនាគារ ទិន្នន័យពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ស្របពេលដែលផ្នែកទ្រព្យសកម្មត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យពីគ្រឹះស្ថានធនាគារ និងទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ។ ទ្រព្យសកម្មជាទុនម្រុងត្រូវបានប៉ាន់ស្មានតាមរយៈទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា។

ស្ថានភាពវិនិយោគអន្តរជាតិ និងបំណុលក្រៅប្រទេស

ស្ថិតិស្ថានភាពវិនិយោគអន្តរជាតិ ត្រូវបានប៉ាន់ស្មានដូចនឹងវិធីសាស្ត្រចងក្រងនៅក្នុងគណនីហិរញ្ញវត្ថុ ប៉ុន្តែត្រូវបានគណនាជាសន្និធិចុងគ្រាដោយរាប់បញ្ចូលបម្រែបម្រួលអត្រាប្តូរប្រាក់ ការប្រែប្រួលថ្លៃ និងការប្រែប្រួលផ្សេងទៀត។ វិនិយោគផ្ទាល់នៅក្រៅប្រទេសត្រូវបានបែងចែកតាមប្រភេទឧបករណ៍ ដូចជា វិនិយោគផ្ទាល់ វិនិយោគលើផលបត្រ វិនិយោគលើឧបករណ៍និស្សន្ទ វិនិយោគផ្សេងទៀត និងទ្រព្យសកម្មជាទុនម្រុង។ វិនិយោគផ្ទាល់ (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ខណៈវិនិយោគផ្ទាល់ (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យវិនិយោគផ្ទាល់របស់អនិវាសន៍លើវិស័យធនាគារ សហគ្រាស វិនិយោគដែលចុះបញ្ជីទទួលបានប្រព័ន្ធអនុគ្រោះពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ការវិនិយោគរបស់ក្រុមហ៊ុនវិនិយោគផ្សេងទៀតត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ដោយសារពុំទាន់មានទិន្នន័យពីការធ្វើអង្កេត។ ដោយឡែក ការវិនិយោគលើផលបត្រ (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានតាមទិន្នន័យពីគ្រឹះស្ថានធនាគារ និងទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ខណៈផ្នែកទ្រព្យសកម្មមិនទាន់មានប្រភពទិន្នន័យដោយសារទីផ្សារមូលបត្រនៅកម្ពុជាទើបនឹងបង្កើតថ្មីនិងពុំទាន់មានដំណើរការសកម្មឡើយ។ ចំពោះការវិនិយោគលើឧបករណ៍និស្សន្ទពុំទាន់មានប្រភពទិន្នន័យនៅឡើយ។ ការវិនិយោគផ្សេងទៀត (ផ្នែកទ្រព្យសកម្ម) ត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យពីគ្រឹះស្ថានធនាគារ ទិន្នន័យពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងទិន្នន័យពីប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ ស្របពេលដែលផ្នែកទ្រព្យសកម្មត្រូវបានប៉ាន់ស្មានដោយផ្អែកលើទិន្នន័យពីគ្រឹះស្ថានធនាគារ និងទិន្នន័យប្រព័ន្ធរាយការណ៍ប្រតិបត្តិការអន្តរជាតិ។ ទ្រព្យសកម្មជាទុនម្រុងត្រូវបានប៉ាន់ស្មានតាមរយៈទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជា។

បំណុលក្រៅប្រទេស ត្រូវបានប៉ាន់ស្មានដោយផ្អែកលើ ទិន្នន័យពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា និងគ្រឹះស្ថានធនាគារ។ ដោយឡែកបំណុលក្រៅប្រទេសវិស័យឯកជនផ្សេងទៀតមិនទាន់មានប្រភពទិន្នន័យឬការធ្វើអង្កេតនៅឡើយ។

ការផ្សព្វផ្សាយ និងការកែលម្អឡើងវិញ

ការផ្សព្វផ្សាយស្ថិតិជញ្ជីងទូទាត់ និងស្ថានភាពវិនិយោគអន្តរជាតិត្រូវបានផ្សព្វផ្សាយនៅក្នុងព្រឹត្តិបត្រស្ថិតិជញ្ជីងទូទាត់កម្ពុជានិងគេហទំព័ររបស់ធនាគារជាតិនៃកម្ពុជាជាប្រចាំត្រីមាស រាយការណ៍ប្រចាំឆមាស និងឆ្នាំរបស់ធនាគារជាតិនៃកម្ពុជា ប្រព័ន្ធផ្សព្វផ្សាយទិន្នន័យទូទៅដែលត្រូវបានកែលម្អថ្មីរបស់កម្ពុជា (e-GDDS) និងសៀវភៅស្ថិតិជញ្ជីងទូទាត់របស់មូលនិធិរូបិយវត្ថុអន្តរជាតិ។

ការកែតម្រូវទិន្នន័យស្ថិតិជញ្ជីងទូទាត់ និងស្ថានភាពវិនិយោគអន្តរជាតិដែលបានផ្សព្វផ្សាយ រួចហើយត្រូវបានធ្វើឡើងក្នុងករណី ការកែតម្រូវទិន្នន័យនិងប្រភពទិន្នន័យ ការពង្រីកវិសាលភាព ទិន្នន័យនិងការកែប្រែវិធីសាស្ត្រចងក្រង។ ការកែតម្រូវនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងពង្រឹង គុណភាពទិន្នន័យនិងវិសាលភាពគ្របដណ្តប់ និងភាពស៊ីគ្នានៃស្ថិតិម៉ាក្រូសេដ្ឋកិច្ចផ្សេងទៀត ដូចជា ស្ថិតិគណនេយ្យជាតិ ស្ថិតិហិរញ្ញវត្ថុរដ្ឋាភិបាល និងស្ថិតិរូបិយវត្ថុនិងហិរញ្ញវត្ថុ។

តារាងសង្ខេបស្តីពីការផ្លាស់ប្តូររចនាវិធីសាស្ត្របច្ចេកវិទ្យាព័ត៌មាន

បោះពុម្ពលើកទី៥ (BPM5) និងបោះពុម្ពលើកទី៦ (BPM6)

លេខ	ឈ្មោះ	បោះពុម្ពលើកទី៦ (BPM6)	បោះពុម្ពលើកទី៥ (BPM5)
១	ប្រតិបត្តិការនៅក្នុងគណនីចរន្ត និងដើមទុន	រាល់ប្រតិបត្តិការ (ទាំងផ្នែកឥណទាន និងឥណពន្ធ) ត្រូវបានកត់ត្រាជា សញ្ញាវិជ្ជមាន (+)	ប្រតិបត្តិការឥណទានត្រូវបានកត់ត្រាជា សញ្ញាវិជ្ជមាន (+) និងប្រតិបត្តិការឥណពន្ធត្រូវបានកត់ត្រាជា សញ្ញាអវិជ្ជមាន (-)
២	ប្រតិបត្តិការនៅក្នុងគណនីហិរញ្ញវត្ថុ	លំហូរហិរញ្ញវត្ថុត្រូវបានកត់ត្រាផ្អែកលើមូលដ្ឋានដូចខាងក្រោម៖ ១/- ការកើនឡើងទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ ២/- ការកើនឡើងទ្រព្យអកម្មហិរញ្ញវត្ថុសុទ្ធ	លំហូរហិរញ្ញវត្ថុត្រូវបានបង្ហាញលម្អិតអំពីឥណទាន និងឥណពន្ធ៖ ទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអកម្មហិរញ្ញវត្ថុ
៣	គណនីហិរញ្ញវត្ថុ	ការបង្ហាញ៖ ១/- ការកើនឡើងទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ ២/- ការកើនឡើងទ្រព្យអកម្មហិរញ្ញវត្ថុសុទ្ធ ៣/- សមតុល្យ • ការកើនឡើងទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ ស្មើនឹងការកើនឡើងទ្រព្យសកម្មហិរញ្ញវត្ថុ ដក ការថយចុះទ្រព្យសកម្មហិរញ្ញវត្ថុ • ការកើនឡើងទ្រព្យអកម្មហិរញ្ញវត្ថុសុទ្ធ ស្មើនឹងការកើនឡើងទ្រព្យអកម្មហិរញ្ញវត្ថុ ដក ការថយចុះទ្រព្យអកម្មហិរញ្ញវត្ថុ • សមតុល្យស្មើនឹងការកើនឡើងទ្រព្យសកម្មហិរញ្ញវត្ថុសុទ្ធ ដក ការកើនឡើងទ្រព្យអកម្មហិរញ្ញវត្ថុសុទ្ធ	ការបង្ហាញ៖ ១/- ឥណទាន ២/- ឥណពន្ធ ៣/- សមតុល្យ
៤	គណនីហិរញ្ញវត្ថុ	ការកើនឡើងទាំងផ្នែកទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអកម្មហិរញ្ញវត្ថុត្រូវបានកត់ត្រាជា សញ្ញាវិជ្ជមាន (+) ខណៈដែលការថយចុះទ្រព្យសកម្មហិរញ្ញវត្ថុ និងទ្រព្យអកម្មហិរញ្ញវត្ថុត្រូវបានកត់ត្រាជា សញ្ញាអវិជ្ជមាន (-)	ការកើនឡើងផ្នែកទ្រព្យសកម្មហិរញ្ញវត្ថុ និងការថយចុះផ្នែកទ្រព្យអកម្មហិរញ្ញវត្ថុត្រូវបានកត់ត្រាជា សញ្ញាអវិជ្ជមាន (-) ខណៈដែលការថយចុះផ្នែកទ្រព្យសកម្មហិរញ្ញវត្ថុ និងការកើនឡើងផ្នែកទ្រព្យអកម្មហិរញ្ញវត្ថុត្រូវបានកត់ត្រាជា សញ្ញាវិជ្ជមាន (+)
៥	គណនីហិរញ្ញវត្ថុ	សមតុល្យ នៅក្នុង BPM6 មានសញ្ញាផ្ទុយគ្នានឹងសញ្ញានៅក្នុង BPM5 ប៉ុន្តែមានអត្ថន័យក្នុងបរិបទសេដ្ឋកិច្ចដូចគ្នា	
៦	សមតុល្យគណនីចរន្តនិងគណនីដើមទុន	"ការឱ្យខ្ចីសុទ្ធ(+)" / "ការខ្ចីសុទ្ធ(-)" សមតុល្យគណនីចរន្តនិងគណនីដើមទុន	សមតុល្យគណនីចរន្តត្រូវបានកត់ត្រាដាច់ដោយឡែកពីគណនីដើមទុន
៧	សមតុល្យគណនីហិរញ្ញវត្ថុ	"ការឱ្យខ្ចីសុទ្ធ(+)" / "ការខ្ចីសុទ្ធ(-)" សមតុល្យគណនីហិរញ្ញវត្ថុ	សមតុល្យគណនីហិរញ្ញវត្ថុ
៨	សមតុល្យគណនីហិរញ្ញវត្ថុ	ត្រូវបានគណនាចេញពី ភាពខុសគ្នា រវាងបម្រែបម្រួលទ្រព្យសកម្ម និងបម្រែបម្រួលទ្រព្យអកម្ម	ត្រូវបានគណនាចេញពី ផលបូក នៃបម្រែបម្រួលទ្រព្យសកម្ម និងបម្រែបម្រួលទ្រព្យអកម្ម
៩	សមភាពនៃសមតុល្យ	ជាទ្រឹស្តី សមតុល្យគណនីចរន្តនិងគណនីដើមទុន គឺស្មើនឹងសមតុល្យគណនីហិរញ្ញវត្ថុ (ដូច្នេះ ខ្ទង់ "កំហុសនិងរំលង" ត្រូវបានបង្កើតដើម្បីឱ្យមានសមភាព)	ជាទ្រឹស្តី សមតុល្យគណនីចរន្ត គឺស្មើនឹងសមតុល្យគណនីដើមទុន និងគណនីហិរញ្ញវត្ថុ ប៉ុន្តែមានសញ្ញាផ្ទុយគ្នា (ដូច្នេះ ខ្ទង់ "កំហុសនិងរំលង" ត្រូវបានបង្កើតដើម្បីឱ្យមានសមភាព)
១០	កំហុសនិងរំលង	ត្រូវបានគណនាចេញពី ភាពខុសគ្នា រវាងសមតុល្យគណនីហិរញ្ញវត្ថុ និង សមតុល្យគណនីចរន្តនិងគណនីដើមទុន	ត្រូវបានគណនាចេញពី ភាពខុសគ្នា រវាងសមតុល្យគណនីចរន្ត និង សមតុល្យគណនីដើមទុននិងគណនីហិរញ្ញវត្ថុ
១១	គណនីចរន្ត	ចំណូលបឋម	ចំណូល
១២	គណនីចរន្ត	ចំណូលបន្ទាប់បន្សំ	បង្វែរចរន្ត

វីនីយ័ត
INTERNET

៖ www.nbc.gov.kh គឺជាគេហទំព័ររបស់ធនាគារជាតិនៃកម្ពុជា។ ទិន្នន័យថ្មីៗ ក្នុងគេហទំព័រ និងទិន្នន័យបន្តបន្ទាប់ទៀត ត្រូវបាននិងកំពុងដាក់បញ្ចូលទៅក្នុង ប្រព័ន្ធទិន្នន័យ តាមធនធានដែលមាន។ លើសពីនេះទៀត គេហទំព័រនេះ គឺជាទីតាំង ដ៏ល្អបំផុតដើម្បីទទួលបានទិន្នន័យសង្ខេបនៃការចេញផ្សាយចុងក្រោយបង្អស់។

www.nbc.gov.kh is the NBC website. The new data and metadata on website are progressively being added to the database, as resources permit. This website is the best place to start for the accessibility to summary data from the latest publications.

បណ្ណាស័យ
REFERENCE LIBRARY

៖ ឯកសារបោះពុម្ពផ្សាយរបស់ធនាគារជាតិនៃកម្ពុជា មួយចំនួនអាចរកបានសម្រាប់ ប្រើប្រាស់នៅមជ្ឈមណ្ឌលសេវាព័ត៌មានស្ថិតិនៃវិទ្យាស្ថានជាតិស្ថិតិ។

A range of NBC reference publications are available for use by data users at the NIS Data User's Service Center.

សេវាព័ត៌មាន
INFORMATION SERVICE

៖ បុគ្គលិករបស់នាយកដ្ឋានស្ថិតិ នៃធនាគារជាតិនៃកម្ពុជា អាចជួយចង្អុលបង្ហាញ ឬណែនាំ អ្នកប្រើប្រាស់ក្នុងការស្វែងរកទិន្នន័យតាមតម្រូវការ។ ការបោះពុម្ពផ្សាយ របស់ធនាគារជាតិនៃកម្ពុជា អាចរកជាបាន ហើយសេវាលើការងារជាប្រចាំក៏អាច រៀបចំបានដែរ។ ចំពោះសេវា លើទិន្នន័យពិសេសផ្សេងទៀតក៏អាចរកបានផងដែរ តាមរយៈការមកជាវព្រឹត្តិបត្រដោយផ្ទាល់។

The Statistics Department's staffs at NBC could assist users in addressing their data requirements. NBC publications are available for sale and subscription services could be arranged. Other special data services are also available, on a user pays basis.

អាសយដ្ឋានទំនាក់ទំនង
CONTACT DETAILS

ធនាគារជាតិនៃកម្ពុជា

NATIONAL BANK OF CAMBODIA

នាយកដ្ឋានស្ថិតិ

Statistics Department

អគារលេខ ៦៩-៧០ មហាវិថីហាណូយ (លេខ១០១៩) ភូមិបាយ៉ាប សង្កាត់

ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ

69-70, Hanoi Blvd. (1019), Phum Bayab, Sangkat Phnom Penh Thmei, Khan Sen Sok, Phnom Penh, Cambodia

អ៊ីម៉ែល ៖ statistics@nbc.gov.kh

E-mail : statistics@nbc.gov.kh

ទូរស័ព្ទ ៖ (៨៥៥) ២៣ ៧២២ ៥៦៣ – ១១១៨

Telephone : (855) 23 722 563 – 1118

ទូរសារ ៖ (៨៥៥) ២៣ ៨២៦ ១១៧

Facsimile : (855) 23 426 117



ISSN 2074-5699

ផលិតដោយ ធនាគារជាតិនៃកម្ពុជា

Produced by the National Bank of Cambodia